

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>1 នៃ 36</b>

### 1.0 សេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍

គម្រោង Kaiser Foundation Health (Kaiser Foundation Hospitals Plans, KFHP) និងមន្ទីរពេទ្យ Kaiser Foundation (Kaiser Foundation Hospitals, KFH) បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្មវិធីដែលជួយសម្រួលដល់លទ្ធភាពទទួលបានការថែទាំសម្រាប់ប្រជាជនងាយរងគ្រោះ។

ការប្តេជ្ញាចិត្តនេះរួមមានការផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកជំងឺដែលមានប្រាក់ចំណូលទាប គ្មានការធានារ៉ាប់រង និងមានការធានារ៉ាប់រងមិនគ្រប់គ្រាន់ដែលមានសិទ្ធិនៅពេលលទ្ធភាពបង់ថ្លៃសេវាគ្រួសារខ្ពស់ក្នុងការទទួលបានសេវាសង្គ្រោះបន្ទាន់ និងការថែទាំចាំបាច់ផ្នែកវេជ្ជសាស្ត្រ។

### 2.0 គោលបំណង

គោលការណ៍នេះពណ៌នាអំពីការមានសិទ្ធិ និងការទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់សេវាសង្គ្រោះបន្ទាន់ និងចាំបាច់តាមផ្នែកវេជ្ជសាស្ត្រតាមរយៈកម្មវិធីជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ (Medical Financial Assistance, MFA)។ សេចក្តីតម្រូវគឺអនុវត្តស្របទៅតាមផ្នែក 501(r) នៃក្រមប្រាក់ចំណូលផ្ទៃក្នុង (Internal Revenue Code) សហរដ្ឋអាមេរិក និងបទប្បញ្ញត្តិរដ្ឋពាក់ព័ន្ធស្តីពីសេវាដែលមានសិទ្ធិទទួលបានវិធីដើម្បីទទួលបានសិទ្ធិនោះ លក្ខខណ្ឌសិទ្ធិទទួលបានកម្មវិធីរចនាសម្ព័ន្ធនៃមូលនិធិ MFA មូលដ្ឋានសម្រាប់កិច្ចប្រឹងប្រែងមូលនិធិ និងវិធានការដែលអាចអនុវត្តក្នុងករណីគ្មានការបង់ប្រាក់ថ្លៃសេវាវេជ្ជសាស្ត្រ។

### 3.0 វិសាលភាព

គោលការណ៍នេះអនុវត្តចំពោះនិយោជិកដែលធ្វើការនៅក្នុងអង្គភាពដូចខាងក្រោម និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អង្គភាពទាំងនេះ (ហៅកាត់រួមគ្នាថា "KFHP/H"):

- 3.1** Kaiser Foundation Health Plan, Inc. (KFHP)
- 3.2** មន្ទីរពេទ្យ Kaiser Foundation (KFH) និង
- 3.3** ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អង្គភាព KFHP/H។
- 3.4** គោលការណ៍នេះអនុវត្តចំពោះមន្ទីរពេទ្យ Kaiser Foundation និងភ្នាក់ងារដែលជាសម្ព័ន្ធជាមួយមន្ទីរពេទ្យដែលមានរាយបញ្ជីនៅក្នុងសេចក្តីបន្ថែមសម្រាប់តំបន់ *Kaiser Permanente*, ឯកសារភ្ជាប់ 1-8។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>2 នៃ 36</b>

**4.0 និយមន័យ**

សូមមើល *ឧបសម្ព័ន្ធ A – សន្ទានុក្រមពាក្យបច្ចេកទេស*។

**5.0 បទប្បញ្ញត្តិ**

KFHP/H រក្សាកម្មវិធី MFA ពិនិត្យលើប្រាក់ចំណូលដើម្បីកាត់បន្ថយឧបសគ្គហិរញ្ញវត្ថុចំពោះ ការទទួលបានសេវាសង្គ្រោះបន្ទាន់ និងសេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រសម្រាប់អ្នកជំងឺដែលមានសិទ្ធិទទួលបានដោយពុំគិតអំពីអាយុ ពិការភាព ភេទ ពូជសាសន៍ ទំនាក់ទំនងសាសនា ឬស្ថានភាពអន្តោប្រវេសន៍ ទំនោរផ្លូវភេទ ដើមកំណើតជាតិ និងទោះបីអ្នកជំងឺមាន ឬគ្មានធានារ៉ាប់រង សុខភាពក៏ដោយ។

**5.1 សេវាដែលមាន និងគ្មានសិទ្ធិទទួលបាននៅក្រោមគោលការណ៍ MFA**

**5.1.1 សេវាកម្មដែលមានសិទ្ធិ។** MFA អាចត្រូវបានអនុវត្តចំពោះ:

- (1) សេវាថែទាំសុខភាពដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ រួមទាំងការថែទាំសង្គ្រោះបន្ទាន់ (2) សេវាឱសថស្ថាន និងផលិតផល និង
- (3) បរិក្ខារវេជ្ជសាស្ត្រដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថាន Kaiser Permanente (KP) (ឧ. មន្ទីរពេទ្យ គ្លីនិកដែលជាសម្ព័ន្ធជាមួយមន្ទីរពេទ្យ មជ្ឈមណ្ឌលផ្នែកវេជ្ជសាស្ត្រ និងអគារការិយាល័យផ្នែកវេជ្ជសាស្ត្រ), តាមរយៈអ្នកជំងឺមិនស្នាក់ព្យាបាលនៅមន្ទីរពេទ្យ KFHP/H, តាមរយៈការបញ្ជាទិញតាមសប្តុត្រប្រៃសណីយ៍ និងឱសថស្ថានឯកទេស ឬដោយអ្នកផ្តល់សេវា KP ដូចដែលបានពណ៌នាខាងក្រោម:

**5.1.1.1 សេវាកម្មចាំបាច់ផ្នែកវេជ្ជសាស្ត្រ។** ការថែទាំ ការព្យាបាល ឬសេវាកម្មដែលត្រូវបានបញ្ជាទិញ ឬផ្តល់ដោយអ្នកផ្តល់សេវា KP ដែលចាំបាច់សម្រាប់ការបង្ការ ការវាយតម្លៃ ការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលស្ថានភាពវេជ្ជសាស្ត្រ ហើយមិនមែនផ្ដោតជាចម្បងលើភាពងាយស្រួលរបស់អ្នកជំងឺ ឬអ្នកផ្តល់ការថែទាំសុខភាពទេ។

**5.1.1.2 វេជ្ជបញ្ជា និងបរិក្ខាររបស់ឱសថស្ថាន។** វេជ្ជបញ្ជាដែលបង្ហាញនៅឱសថស្ថាន KFHP/H និងសរសេរដោយអ្នកផ្តល់សេវា KP និងអ្នកផ្តល់សេវាជាប់កិច្ចសន្យា, ផ្នែកសង្គ្រោះបន្ទាន់ដែលមិនមែនជា KP និងអ្នកផ្តល់ការថែទាំបន្ទាន់, វេជ្ជបណ្ឌិតឱសថវេជ្ជសាស្ត្រ (Doctors of Medicine in

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>3 នៃ 36</b>

Dentistry, DMD) និងវេជ្ជបណ្ឌិតផ្នែកវះកាត់ធ្មេញ (Doctors of Dental Surgery, DDS)។

**5.1.1.2.1 ឱសថទូទៅ។** គេនិយមប្រើប្រាស់ឱសថទូទៅនៅពេលណាដែលអាចធ្វើទៅបាន។

**5.1.1.2.2 ឱសថមានម៉ាកយីហោ។** ឱសថមានម៉ាកយីហោដែលចេញដោយអ្នកផ្តល់សេវា KP មានសិទ្ធិ នៅពេលដែល៖

**5.1.1.2.2.1 “ចែកចាយតាមវេជ្ជបញ្ជា” (DAW)** ត្រូវបានសរសេរនៅលើវេជ្ជបញ្ជា

**5.1.1.2.2.2** មិនមានឱសថទូទៅដែលមានប្រសិទ្ធភាពប្រហែលគ្នាទេ។

**5.1.1.2.3 ឱសថដែលគ្មានវេជ្ជបញ្ជាប្រតិបត្តិរបស់ឱសថស្ថាន។** ផលិតផលទាំងនេះមានសិទ្ធិ នៅពេល៖

**5.1.1.2.3.1** អ្នកផ្តល់សេវា KP បានចេញវេជ្ជបញ្ជាប្រតិបត្តិរបស់ឱសថស្ថាន

**5.1.1.2.3.2** ទំនិញត្រូវបានចែកចាយពីឱសថស្ថាន KP និង

**5.1.1.2.3.3** ទំនិញមានលក់ជាប្រចាំនៅក្នុងឱសថស្ថាន KP។

**5.1.1.2.4 អ្នកទទួលបាន Medicare។** អនុវត្តចំពោះអ្នកទទួលបាន Medicare សម្រាប់ឱសថតាមវេជ្ជបញ្ជាដែលធានានៅក្រោម Medicare ផ្នែក D នៅក្នុងទម្រង់បែបបទស្តីពីការលើកលែងឱសថស្ថាន។

**5.1.1.2.5 ឱសថព្យាបាលធ្មេញ។** ឱសថសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាលនៅមន្ទីរពេទ្យដែលចេញវេជ្ជបញ្ជាដោយ DMD ឬ DDS គឺអាចទទួលយកបាន

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>4 នៃ 36</b>

ប្រសិនបើឱសថមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រសម្រាប់ការព្យាបាលសេវាមាត់ធ្មេញ។

**5.1.1.3 បរិក្ខារវេជ្ជសាស្ត្រប្រើជាប់បានយូរ (Durable Medical Equipment, DME)។**

DME ដែលពាក់ព័ន្ធត្រូវបានកំណត់មកត្រឹមបរិក្ខារដែលអាចរកបានជាប្រចាំ ពីគ្រឹះស្ថាន KP និងមានការផ្គត់ផ្គង់ពី KFHP/H ដល់អ្នកជំងឺដែលបំពេញតាមលក្ខខណ្ឌចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ DME ត្រូវតែមានការបង្កាប់បញ្ជាពីអ្នកផ្តល់សេវា KP ស្របតាមគោលការណ៍ណែនាំស្តីពី DME។

**5.1.1.4 សេវាដែលបានបដិសេធដោយ Medicaid។**

សេវាវេជ្ជសាស្ត្រ វេជ្ជបញ្ជា ការផ្គត់ផ្គង់របស់ឱសថស្ថាន និង DME ដែលមិនត្រូវបានរ៉ាប់រងដោយកម្មវិធី Medicaid របស់រដ្ឋ ប៉ុន្តែបានកំណត់ថាចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងបង្កាប់បញ្ជាដោយអ្នកផ្តល់សេវា KP (ឧ. ការកាត់ស្បែកចុងដៃរបស់ទារកទើបនឹងកើត សេវាកូនលូន សមាសធាតុឱសថសាស្ត្រ ឱសថសម្រាប់ព្យាបាលរោគសញ្ញា។ល។)។

**5.1.1.5 ថ្នាក់អប់រំសុខភាព។**

មានផ្តល់ជូនថ្នាក់រៀនដែលបានគ្រោងទុក និងផ្តល់ដោយ KP ដែលត្រូវបានណែនាំដោយអ្នកផ្តល់សេវា KP ដែលជាផ្នែកមួយនៃគម្រោងថែទាំរបស់អ្នកជំងឺ។

**5.1.1.6 សេវាដែលមានផ្តល់ជូនដោយផ្នែកលើករណីលើកលែង។**

នៅក្នុងស្ថានភាពពិសេសមួយចំនួន MFA អាចត្រូវបានអនុវត្ត ដើម្បីជ្រើសរើសសេវាកម្ម និងការផ្គត់ផ្គង់ដែលត្រូវការ ដើម្បីជួយសម្រួលដល់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ ចាកចេញពីមន្ទីរពេទ្យដែលបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានការចំណាយផ្នែកវេជ្ជសាស្ត្រ ខ្ពស់ដូចដែលបានពន្យល់ខាងក្រោម សូមមើលផ្នែក 5.6.2។ ប្រសិនបើអ្នកជំងឺបំពេញតាមលក្ខខណ្ឌ នោះសេវាដែលមានការរ៉ាប់រងអាចរួមមាន សេវាថែទាំដោយគិលានុបដ្ឋាយិកាជំនាញ សេវាថែទាំកម្រិតមធ្យម និងសេវាបីបាច់ថែទាំដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថានដែលមិនមែនជា KP។ ការផ្គត់ផ្គង់អាចរួមមានទាំង DME ដែលចេញវេជ្ជបញ្ជា

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>5 នៃ 36</b>

ឬបង្កាប់បញ្ហា  
ដោយអ្នកផ្តល់សេវា KP  
និងផ្គត់ផ្គង់ដោយអ្នកជាប់កិច្ចសន្យា/អ្នកផ្គត់ផ្គង់  
ដូចដែលបានពណ៌នាខាងក្រោម។

**5.1.1.6.1 សេវាថែទាំដោយគិលានុបដ្ឋាយិកាជំនាញ  
សេវាថែទាំកម្រិតមធ្យម និងសេវាបីបាច់  
ថែទាំ។** ផ្តល់ជូនដោយគ្រឹះស្ថាន KP  
ជាប់កិច្ចសន្យាដល់អ្នកជំងឺដែលមានតម្រូវការ  
វេជ្ជកវេជ្ជសាស្ត្រតាមវេជ្ជបញ្ជា  
ដើម្បីជួយសម្រួលដល់ការចាកចេញពីមន្ទីរពេទ្យ  
របស់អ្នកជំងឺស្នាក់ព្យាបាលក្នុងមន្ទីរពេទ្យ។

**5.1.1.6.2 បរិក្ខារវេជ្ជសាស្ត្រប្រើជាប់បានយូរ (Durable  
Medical Equipment, DME)។** DME  
ដែលផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់  
ដែលបង្កាប់បញ្ហាដោយអ្នកផ្តល់សេវា KP  
ស្របតាមគោលការណ៍ណែនាំស្តីពី DME  
និងផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ជាប់កិច្ចសន្យា  
តាមរយៈផ្នែក DME នៃ KFHP/H។

**5.1.2 សេវាដែលមិនមានសិទ្ធិទទួល។** MFA ប្រហែលជាមិនត្រូវបាន  
អនុវត្តចំពោះ៖

**5.1.2.1 សេវាដែលមិនត្រូវបានចាត់ទុកថាជាសេវាមិនសង្គ្រោះបន្ទាន់  
ឬចាំបាច់ផ្នែកវេជ្ជសាស្ត្រ**  
ដូចដែលបានកំណត់ដោយអ្នកផ្តល់សេវា KP។ ខាងក្រោម  
នេះគឺជាបញ្ជីមិនពេញលេញនៃឧទាហរណ៍អំពីសេវា  
មិនសង្គ្រោះបន្ទាន់ ឬមិនចាំបាច់ខាងវេជ្ជសាស្ត្រ៖

**5.1.2.1.1** ការរក្សាកែសម្រួល ឬសេវាមួយចំនួន  
រួមមានសេវាខាងរោគសាស្ត្រស្បែក  
ដែលមានគោលបំណងកែលម្អរូបរាងរបស់អ្នក  
ជំងឺ។

**5.1.2.1.2** ការព្យាបាលភាពលំបាកមានកូន និង  
សេវាដែលពាក់ព័ន្ធ រួមទាំងការធ្វើរោគវិនិច្ឆ័យ។

**5.1.2.1.3** សម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រលក់រាយ។

**5.1.2.1.4** ការព្យាបាលជម្រើសជំនួស  
រួមទាំងការចាកមូលវិទ្យាសាស្ត្រ  
ការព្យាបាលជំងឺផ្លូវដង្ហើម និងសេវាធ្វើសរសៃ។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>6 នៃ 36</b>

- 5.1.2.1.5** ការចាក់ថ្នាំ និងឧបករណ៍ដើម្បីព្យាបាលបញ្ហាផ្លូវភេទ។
- 5.1.2.1.6** សេវាពពោះជំនួស។
- 5.1.2.1.7** សេវាដែលទាក់ទងនឹងការទទួលខុសត្រូវរបស់ភាគីទីបី កិច្ចការពារធានារ៉ាប់រងផ្ទាល់ខ្លួន ឬករណីសំណងរបស់កម្មករ។
- 5.1.2.1.8** **សេវាសម្រាប់អ្នកជំងឺដែលមានធានារ៉ាប់រងសុខភាពមិនមែន KP។** សេវាមិនមែនសង្គ្រោះបន្ទាន់ ឬមិនបន្ទាន់ និងការផ្គត់ផ្គង់របស់ឱសថស្ថានអ្នកជំងឺមិនស្នាក់ព្យាបាលនៅមន្ទីរពេទ្យ ដែលត្រូវបានរ៉ាប់រងក្រោមការធានារ៉ាប់រងសុខភាពមិនមែន KP របស់អ្នកជំងឺ ដែលតម្រូវឱ្យអ្នកជំងឺប្រើប្រាស់បណ្តាញដែលបានបញ្ជាក់នៃអ្នកផ្តល់សេវា និងឱសថស្ថានដែលមិនមែនជា KP ជាអាទិភាព។

**5.1.2.2 វេជ្ជបញ្ជា និងការផ្គត់ផ្គង់របស់ឱសថស្ថានដែលមិនត្រូវបានចាត់ទុកថាជាសេវាសង្គ្រោះបន្ទាន់ ឬចាំបាច់ផ្នែកវេជ្ជសាស្ត្រ។** វេជ្ជបញ្ជា និងការផ្គត់ផ្គង់របស់ឱសថស្ថានដែលមិនត្រូវបានចាត់ទុកថាជាសេវាសង្គ្រោះបន្ទាន់ ឬចាំបាច់ផ្នែកវេជ្ជសាស្ត្ររួមមានជាអាទិ៍៖

- 5.1.2.2.1** ឱសថដែលមិនទទួលបានការអនុញ្ញាតពីគណៈកម្មាធិការឱសថស្ថាន និងវិធីព្យាបាល។
- 5.1.2.2.2** ឱសថ និងការផ្គត់ផ្គង់ដែលគ្មានវេជ្ជបញ្ជាមិនត្រូវបានចេញវេជ្ជបញ្ជា ឬបង្គាប់បញ្ជាពីអ្នកផ្តល់សេវា KP នោះទេ។
- 5.1.2.2.3** ឱសថ និងការផ្គត់ផ្គង់ដែលគ្មានវេជ្ជបញ្ជាដែលមិនមានផ្តល់ជូនជាប្រចាំនៅឱសថស្ថាន KP ហើយត្រូវតែមានការបង្គាប់បញ្ជាជាពិសេស។
- 5.1.2.2.4** វេជ្ជបញ្ជាដែលទាក់ទងនឹងការទទួលខុសត្រូវរបស់ភាគីទីបី

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>7 នៃ 36</b>

កិច្ចការពារធានារ៉ាប់រងផ្ទាល់ខ្លួន  
ឬករណីសំណងរបស់កម្មករ។

**5.1.2.2.5** ឱសថដែលមិនរាប់បញ្ចូលយ៉ាងជាក់លាក់  
(ឧ. បញ្ចូលបាក់តេរីកូន កែសម្រួល  
អសមត្ថភាពផ្លូវភេទ)។

**5.1.2.3 វេជ្ជបញ្ជាសម្រាប់អ្នកចុះឈ្មោះ Medicare ផ្នែក D  
ដែលមានសិទ្ធិទទួល  
ឬចុះឈ្មោះក្នុងកម្មវិធីឧបត្ថម្ភធនសម្រាប់អ្នកដែលមាន  
ប្រាក់ចំណូលទាប (Low Income Subsidy, LIS)។**  
ថ្លៃចំណាយរួមដែលនៅសល់សម្រាប់  
ឱសថវេជ្ជបញ្ជាសម្រាប់អ្នកចុះឈ្មោះ Medicare Advantage  
ផ្នែក D ដែលមានសិទ្ធិទទួល  
ឬបានចុះឈ្មោះនៅក្នុងកម្មវិធី LIS  
ស្របទៅតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលសម្រាប់  
សេវា Medicare និង Medicaid  
(CMS)។

**5.1.2.4 សេវាផ្តល់ជូននៅខាងក្រៅគ្រឹះស្ថាន KP។** គោលការណ៍  
MFA អនុវត្តតែចំពោះសេវាដែលផ្តល់ជូននៅតាមគ្រឹះស្ថាន  
KP ឬដោយអ្នកផ្តល់សេវា KP ប៉ុណ្ណោះ។

**5.1.2.4.1** ទោះបីជាមានការបញ្ជូនបន្តពីអ្នកផ្តល់សេវា  
KP ក៏ដោយ  
ក៏សេវាផ្សេងទៀតទាំងអស់មិនមានសិទ្ធិទទួល  
បាន MFA ទេ។

**5.1.2.4.2** សេវាដែលផ្តល់នៅការិយាល័យវេជ្ជសាស្ត្រមិន  
មែន KP  
មណ្ឌលថែទាំបន្ទាន់និងផ្នែកសង្គ្រោះបន្ទាន់  
ក៏ដូចជាសុខភាពតាមផ្ទះមិនមែន KP,  
មន្ទីរថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ,  
សេវាថែទាំស្តារសុខភាពឡើងវិញ  
និងសេវាបិទចំថែទាំ ត្រូវបានដកចេញ  
ប្រសិនបើមិនឃើញថាជាករណីលើកលែង  
ស្របតាមផ្នែក 5.1.1.6 ខាងលើនោះទេ។

**5.1.2.5 បរិក្ខារវេជ្ជសាស្ត្រប្រើជាប់បានយូរ (Durable Medical  
Equipment, DME)។** DME  
ដែលផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ជាប់កិច្ចសន្យាត្រូវបានដក  
ចេញដោយមិនគិតថាត្រូវបានបង្ហាញដោយអ្នកផ្គត់

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>8 នៃ 36</b>

លំសេវា KP នោះទេ  
ប្រសិនបើបើកមិនឃើញថាជាករណីលើកលែងស្របតាមផ្នែក  
ក 5.1.1.6 ខាងលើនោះទេ។

**5.1.2.6 សេវាដឹកជញ្ជូន និងសេវាហ៊ុយធើដំណើរ** កម្មវិធី MFA  
មិនជួយអ្នកជំងឺឱ្យបង់ប្រាក់លើការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ឬមិនសង្គ្រោះបន្ទាន់  
ឬការចំណាយទាក់ទងនឹងការធ្វើដំណើរផ្សេងៗ (ពោលគឺ  
កន្លែងស្នាក់នៅ និងអាហារ) នោះទេ។

**5.1.2.7 បុព្វលាភគម្រោងសុខភាព** កម្មវិធី MFA  
មិនជួយដល់អ្នកជំងឺ  
បង់ថ្លៃចំណាយពាក់ព័ន្ធនឹងការធានារ៉ាប់រងថែទាំសុខភាព  
ឡើយ (ពោលគឺ ថ្លៃបង់ ឬបុព្វលាភ)។

**5.1.3** ព័ត៌មានបន្ថែមទាក់ទងនឹងសេវាកម្ម និងផលិតផលដែលមានសិទ្ធិ  
និងមិនមានសិទ្ធិជាក់លាក់តាមតំបន់មានរៀបរាប់នៅក្នុង  
សេចក្តីបន្ថែមដែលពាក់ព័ន្ធ។  
*សូមមើលសេចក្តីបន្ថែមសម្រាប់តំបន់ Kaiser Permanente,  
ឯកសារភ្ជាប់ 1-8។*

**5.2 អ្នកផ្តល់សេវា** MFA  
អនុវត្តតែចំពោះសេវាដែលមានសិទ្ធិទទួលបានដែលផ្តល់ដោយអ្នកផ្តល់សេវា  
ថែទាំវេជ្ជសាស្ត្រដល់អ្នកដែលស្របទៅតាមគោលការណ៍ MFA ប៉ុណ្ណោះ។  
*សូមមើលសេចក្តីបន្ថែមសម្រាប់តំបន់  
Kaiser Permanente, ឯកសារភ្ជាប់ 1-8។*

**5.3 ប្រភពព័ត៌មានកម្មវិធី និងរបៀបដាក់ពាក្យសុំ MFA**។  
ព័ត៌មានបន្ថែមអំពីកម្មវិធី MFA និងរបៀបដាក់ពាក្យ  
ត្រូវបានសង្ខេបនៅក្នុងសេចក្តីបន្ថែមដែលពាក់ព័ន្ធ។  
*សូមមើលសេចក្តីបន្ថែមសម្រាប់តំបន់  
Kaiser Permanente, ឯកសារភ្ជាប់ 1-8។*

**5.3.1 ប្រភពព័ត៌មានកម្មវិធី**។ ច្បាប់ចម្លងនៃឯកសារគោលការណ៍ MFA  
ទម្រង់ពាក្យស្នើសុំ ការណែនាំ និងសេចក្តីសង្ខេបភាសាងាយយល់  
(ដូចជា សេចក្តីសង្ខេបគោលការណ៍ ឬកូនសៀវភៅកម្មវិធី)  
មានផ្តល់ជូនសាធារណជនទូទៅដោយឥតគិតថ្លៃ ពីគេហទំព័ររបស់  
KFHP/H តាមអ៊ីមែល ដោយផ្ទាល់ ឬតាមសំបុត្រប្រៃសណីយ៍  
សហរដ្ឋអាមេរិក។

**5.3.2 ការដាក់ពាក្យសុំ MFA**។ ដើម្បីដាក់ពាក្យស្នើសុំកម្មវិធី MFA  
អ្នកជំងឺត្រូវបង្ហាញពីតម្រូវការភ្លាមៗដែលបណ្តាលមកពីវិក្កយបត្រ  
សម្រាប់សមតុល្យដែលមិនទាន់សងចំពោះសេវាកម្ម KP,

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>9 នៃ 36</b>

ការណាត់ជួបតាមកាលវិភាគជាមួយ KP, ឬវេជ្ជបញ្ជាឱសថស្ថានដែលបង្ហាញដោយអ្នកផ្តល់សេវា KP សម្រាប់សេវាកម្មដែលមានសិទ្ធិដូចបានរៀបរាប់ខាងលើ។ អ្នកជំងឺអាចដាក់ពាក្យស្នើសុំកម្មវិធី MFA តាមវិធីជាច្រើន រួមទាំងអនឡាញ ដោយផ្ទាល់ តាមទូរសព្ទ ឬតាមពាក្យស្នើសុំជាក្រដាស។

**5.3.2.1 កម្មវិធី MFA របស់ KP។**

អ្នកជំងឺត្រូវបានតម្រូវឱ្យដាក់ពាក្យសុំចូលរួមកម្មវិធី MFA នៅក្នុងតំបន់ សេវាកម្ម KP ដែលពួកគេកំពុងទទួលបានសេវាពី KP។

**5.3.2.2 ការពិនិត្យជ្រើសរើសអ្នកជំងឺដើម្បីឱ្យមានសិទ្ធិទទួលបានកម្មវិធីសាធារណៈ និងឯកជន។ KFHP/H**

លើកទឹកចិត្តឱ្យបុគ្គលទាំងអស់ទទួលបានការធានារ៉ាប់រងសុខភាព ដើម្បីទទួលបានសិទ្ធិប្រើប្រាស់សេវាថែទាំសុខភាព ដើម្បីសុខភាពផ្ទាល់ខ្លួនទាំងមូល និងដើម្បីការពារទ្រព្យសម្បត្តិអ្នកជំងឺ។ KFHP/H នឹងជួយអ្នកជំងឺដែលមិនមានធានារ៉ាប់រង ឬអ្នកធានារបស់ពួកគេ ក្នុងការកំណត់អត្តសញ្ញាណ និងដាក់ពាក្យស្នើសុំកម្មវិធីជំនួយដែលមានរួមទាំង Medicaid និងការធានារ៉ាប់រងដែលមានផ្តល់ជូននៅលើផ្សារអត្ថប្រយោជន៍សុខភាពផងដែរ។ អ្នកជំងឺដែលត្រូវបានសន្មតថាមានសិទ្ធិទទួលបាន Medicaid ឬការធានារ៉ាប់រងដែលមានផ្តល់ជូននៅលើផ្សារអត្ថប្រយោជន៍ សុខភាពអាចត្រូវបានតម្រូវឱ្យដាក់ពាក្យសុំចូលរួមកម្មវិធីទាំងនោះ។ អ្នកជំងឺដែលមានស្ថានភាពហិរញ្ញវត្ថុដែលលើសពីប៉ារ៉ាម៉ែត្រសិទ្ធិទទួលបានប្រាក់ចំណូល Medicaid និងមិនត្រូវបានតម្រូវឱ្យដាក់ពាក្យសុំ Medicaid ទេ។

**5.4 មានព័ត៌មានចាំបាច់ក្នុងការដាក់ពាក្យសុំ MFA។** ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្សេងទៀតពេញលេញត្រូវការចាំបាច់ ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំងឺ ដើម្បីកំណត់សិទ្ធិទទួលបានកម្មវិធី MFA ក៏ដូចជាសិទ្ធិទទួលបាន Medicaid និងការធានារ៉ាប់រងដែលមានការឧបត្ថម្ភដែលមាននៅលើផ្សារអត្ថប្រយោជន៍សុខភាព។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>10 នៃ 36</b>

ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំងឺត្រូវបានផ្ទៀងផ្ទាត់រាល់ពេលដែលគាត់ស្នើសុំជំនួយ។

**5.4.1 ការផ្តល់ព័ត៌មានហិរញ្ញវត្ថុ។**

អ្នកជំងឺត្រូវបានតម្រូវឱ្យរួមបញ្ចូលទំហំសមាជិកគ្រួសារ និងព័ត៌មានអំពីប្រាក់ចំណូលក្នុងគ្រួសារទៅក្នុងពាក្យស្នើសុំ MFA របស់ពួកគេ ប៉ុន្តែការដាក់បញ្ជូនឯកសារហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុមិនមែនជាការតម្រូវទេ លើកលែងតែមានការស្នើសុំជាពិសេសដោយ KP។

**5.4.1.1 ការផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុដោយគ្មានឯកសារហិរញ្ញវត្ថុ។**

ប្រសិនបើឯកសារហិរញ្ញវត្ថុមិនត្រូវបានរួមបញ្ចូលជាមួយពាក្យស្នើសុំ MFA ទេ នោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំងឺនឹងត្រូវបានផ្ទៀងផ្ទាត់ដោយប្រើប្រភពទិន្នន័យខាងក្រៅ។ ប្រសិនបើមិនអាចផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំងឺដោយប្រើប្រភពទិន្នន័យខាងក្រៅបានទេ អ្នកជំងឺអាចត្រូវបានស្នើសុំឱ្យដាក់បញ្ជូនឯកសារហិរញ្ញវត្ថុដែលបានពណ៌នានៅក្នុងពាក្យស្នើសុំ MFA ដើម្បីអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។

**5.4.1.2 ការផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុដោយមានឯកសារហិរញ្ញវត្ថុ។**

ប្រសិនបើឯកសារហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលជាមួយពាក្យស្នើសុំ MFA សិទ្ធិទទួលបាននឹងផ្អែកលើព័ត៌មានដែលបានផ្តល់។

**5.4.2 ការផ្តល់ព័ត៌មានពេញលេញ។** សិទ្ធិទទួលបានកម្មវិធី MFA

ត្រូវបានកំណត់ នៅពេលយើងទទួលបានព័ត៌មានផ្ទាល់ខ្លួនព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្សេងទៀតដែលបានស្នើសុំទាំងអស់។

**5.4.3 ព័ត៌មានមិនពេញលេញ។**

អ្នកជំងឺម្នាក់ទទួលបានការជូនដំណឹងដោយផ្ទាល់តាមរយៈអ៊ីមែល ឬតាមទូរសព្ទ ប្រសិនបើយើងមិនទទួលបានព័ត៌មានដែលត្រូវការគ្រប់គ្រាន់។ អ្នកជំងឺអាចដាក់ជូនព័ត៌មានដែលមិនទាន់គ្រប់គ្រាន់នៅក្នុងរយៈពេល 30 ថ្ងៃគិតចាប់ពីថ្ងៃលិខិតជូនដំណឹងត្រូវបានផ្ញើជូន ថ្ងៃដែលបានជួបសន្ទនាផ្ទាល់ ឬថ្ងៃដែលបានសន្ទនាតាមទូរសព្ទ។ MFA អាចត្រូវបានបដិសេធដោយសារតែព័ត៌មានមិនពេញលេញ។

**5.4.4 មិនមានព័ត៌មានដែលបានស្នើ។** អ្នកជំងឺដែលមិនមានព័ត៌មានដែលបានស្នើសុំដូចដែលបានរៀបរាប់នៅក្នុងពាក្យស្នើសុំកម្មវិធី

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>11 នៃ 36</b>

អាចទាក់ទងទៅ KFHP/H ដើម្បីពិភាក្សាអំពីឯកសារដែលមាន ដើម្បីបង្ហាញអំពីសិទ្ធិទទួលបាន។

**5.4.5 មិនមានព័ត៌មានហិរញ្ញវត្ថុទេ។**

អ្នកជំងឺត្រូវបានតម្រូវឱ្យផ្តល់ព័ត៌មានហិរញ្ញវត្ថុជាមូលដ្ឋានយ៉ាងហោចណាស់ (ពោលគឺ ប្រាក់ចំណូល និងប្រភពប្រាក់ចំណូលប្រសិនបើមាន) និងបញ្ជាក់អំពីសុពលភាពរបស់វានៅពេលដែល៖ (1) មិនអាចផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេដោយប្រើប្រភពទិន្នន័យខាងក្រៅបានទេ (2) ព័ត៌មានហិរញ្ញវត្ថុដែលបានស្នើសុំមិនអាចប្រើបាន និង (3) មិនមានឯកសារផ្សេងទៀតដែលអាចបង្ហាញពីសិទ្ធិទទួលបាន។ អ្នកជំងឺត្រូវបានតម្រូវឱ្យផ្តល់ព័ត៌មានហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ជាមូលដ្ឋាន ប្រសិនបើមានចំណុចណាមួយខាងក្រោមត្រូវបានអនុវត្ត៖

- 5.4.5.1** អ្នកជំងឺគ្មានផ្ទះសំបែង ឬទទួលបានការថែទាំពីគ្លីនិកសម្រាប់ជនអនាថា។
- 5.4.5.2** អ្នកជំងឺគ្មានប្រាក់ចំណូល មិនទទួលបានបង្កាន់ដៃបើកប្រាក់ផ្លូវការពីនិយោជករបស់ខ្លួន (មិនគិតពីអ្នកដែលមានអាជីវកម្មខ្លួនឯង) ទទួលបានអំណោយជាសាច់ប្រាក់ ឬមិនចាំបាច់ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល សហព័ន្ធ និងរដ្ឋនៅក្នុងឆ្នាំសារពើពន្ធមុន។
- 5.4.5.3** អ្នកជំងឺរងផលប៉ះពាល់ដោយគ្រោះមហន្តរាយជាតិ ឬ ក្នុងតំបន់ ឬគ្រោះអាសន្នផ្នែកសុខភាពសាធារណៈទូលំទូលាយ (សូមមើលផ្នែក 5.11 ខាងក្រោម)។

**5.4.6 កិច្ចសហប្រតិបត្តិការរបស់អ្នកជំងឺ។**

អ្នកជំងឺត្រូវបានតម្រូវឱ្យខិតខំប្រឹងប្រែងសមហេតុផល ដើម្បីផ្តល់ព័ត៌មានដែលបានស្នើទាំងអស់។ ប្រសិនបើមិនមានការផ្តល់ព័ត៌មានដែលបានស្នើសុំទាំងអស់ទេ កាលៈទេសៈអាចត្រូវបានពិចារណា នៅពេលកំណត់សម្រេចសិទ្ធិទទួលបាន។

**5.5 សេចក្តីសម្រេចសិទ្ធិទទួលបានដោយផ្អែកលើការយល់ឃើញ។**

ជំនួយផ្នែកហិរញ្ញវត្ថុអាចនឹងទទួលបានការអនុញ្ញាត ក្នុងករណីដែលមិនមានពាក្យស្នើសុំដែលបំពេញរួចក្នុងស្ថានភាពដែលអ្នកជំងឺមានសមតុល្យមិនទាន់សង មិនបានឆ្លើយតបទៅនឹងការប៉ុនប៉ងផ្សព្វផ្សាយរបស់ KP និងមិនបានអនុវត្ត ប៉ុន្តែព័ត៌មានដែលមានផ្សេងទៀតបង្ហាញឱ្យឃើញ

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>12 នៃ 36</b>

ពីការលំបាកផ្នែកហិរញ្ញវត្ថុ។ ប្រសិនបើត្រូវបានកំណត់សម្រេចថាមានសិទ្ធិទទួលបាន អ្នកជំងឺមិនត្រូវបានគម្របឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ ឬព័ត៌មានផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុទេ ហើយនឹងទទួលបានមូលនិធិ MFA ដោយស្វ័យប្រវត្តិ។ មូលហេតុ និងព័ត៌មានសំអាងសម្រាប់សេចក្តីសម្រេចសិទ្ធិទទួលបានដោយផ្អែកលើ ការយល់ឃើញនឹងត្រូវបានចងក្រងជាឯកសារនៅក្នុងករណីរបស់អ្នកជំងឺ ហើយកំណត់ចំណាំ អ្នកជំងឺបន្ថែមអាចត្រូវបានរួមបញ្ចូល។ អ្នកជំងឺត្រូវបានសន្មតថាមានសិទ្ធិ ហើយលក្ខខណ្ឌ គម្របឯកសារត្រូវបានលើកលែង ប្រសិនបើអ្នកជំងឺមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមុន ឬមានការចង្អុលបង្ហាញអំពីភាពលំបាកផ្នែកហិរញ្ញវត្ថុ។

**5.5.1 មានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមុន។** ស្ថានភាពដែលមាន ភស្តុតាងបង្ហាញថាអ្នកជំងឺបានចុះឈ្មោះ ឬត្រូវបានកំណត់សម្រេច ដោយដំណើរការពិនិត្យផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានកម្មវិធីជំនួយសាធារណៈ នឹងឯកជនដែលបានកត់សម្គាល់ខាងក្រោមត្រូវបានសន្មតថាមានសិទ្ធិ (មានន័យថាមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមុន) សម្រាប់កម្មវិធី MFA។ អ្នកជំងឺត្រូវបានចាត់ទុកថាមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមុន ប្រសិនបើអ្នកជំងឺបំពេញតាមលក្ខខណ្ឌណាមួយខាងក្រោម៖

**5.5.1.1** ត្រូវបានចុះឈ្មោះនៅក្នុងកម្មវិធី MFA សហគមន៍ (CMFA) ដែលអ្នកជំងឺត្រូវបានបញ្ជូនបន្ត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមុនតាមរយៈ៖ (1) រដ្ឋាភិបាលសហព័ន្ធ រដ្ឋ ឬរដ្ឋាភិបាលមូលដ្ឋាន (2) អង្គការតាមសហគមន៍ ដែលជាដៃគូ ឬ (3) នៅក្នុងកម្មវិធីសុខភាព សហគមន៍ ដែលទទួលបានការឧបត្ថម្ភពី KFHP/H។

**5.5.1.2** ត្រូវបានចុះឈ្មោះនៅក្នុងកម្មវិធីអត្ថប្រយោជន៍សហគមន៍ KP ដែលបាន បង្កើតឡើងដើម្បីគាំទ្រឱ្យមានលទ្ធភាពទទួលបានសេវាថែទាំសម្រាប់អ្នកជំងឺ ដែលមានប្រាក់ចំណូលទាប និងត្រូវបានផ្តល់លក្ខណសម្បត្តិគ្រប់គ្រាន់ជាមុនដោយបុគ្គលិក KFHP/H ដែលបានជ្រើសតាំង។

**5.5.1.3** ត្រូវបានចុះឈ្មោះក្នុង ឬត្រូវបានសន្មតថាមានសិទ្ធិក្នុងការទទួលបានកម្មវិធីជានាវ៉ាប់រងសុខភាពដែលពិនិត្យលើប្រាក់ចំណូលដែលអាច

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>13 នៃ 36</b>

ជឿទុកចិត្តបាន  
(ឧ. Medicaid,  
កម្មវិធីឧបត្ថម្ភធនសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប  
ឬ Medicare  
ការធានារ៉ាប់រងទទួលឧបត្ថម្ភធនដែលមាននៅលើផ្សារអ  
ត្ថប្រយោជន៍សុខ  
ភាព។)។

**5.5.1.4** ត្រូវបានចុះឈ្មោះក្នុងកម្មវិធីជំនួយសាធារណៈដែលពិនិត្យ  
លើប្រាក់ចំណូលដែលអាចជឿទុកចិត្តបាន។  
(ឧ. កម្មវិធីស្រ្តី ទារក និងកុមារ កម្មវិធីអាហារបំប៉ន  
និងជំនួយបន្ថែម  
កម្មវិធីជំនួយថែទាំសម្រាប់គ្រួសារដែលមានចំណូលទាប  
ឬ កម្មវិធីអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ  
ឬកាត់បន្ថយការចំណាយ)។

**5.5.1.5** រស់នៅក្នុងផ្ទះដែលមានចំណូលទាប ឬមានឧបត្ថម្ភធន។

**5.5.1.6** ទទួលបានមូលនិធិ MFA  
កាលពីមុនដែលបានចាប់ផ្តើមក្នុងរយៈពេល 30  
ថ្ងៃចុងក្រោយ។

**5.5.2 ការចង្អុលបង្ហាញអំពីភាពលំបាកផ្នែកហិរញ្ញវត្ថុ។**  
អ្នកជំងឺដែលបានទទួលការថែទាំនៅគ្រឹះស្ថាន KP  
និងសម្រាប់អ្នកដែលមានការចង្អុលបង្ហាញអំពីភាពលំបាកផ្នែកហិ  
រញ្ញវត្ថុ (ឧ. សមតុល្យមិនទាន់សងប្តូសកំណត់  
ឬអសមត្ថភាពបង់ប្រាក់) អាចត្រូវបានពិនិត្យជ្រើសរើសដោយ KP  
ឱ្យមានសិទ្ធិទទួលបានកម្មវិធី  
និងភាពលំបាកផ្នែកហិរញ្ញវត្ថុដោយប្រើប្រភពទិន្នន័យខាងក្រៅ។  
ប្រសិនបើមានសិទ្ធិ អ្នកជំងឺនឹងទទួលបានមូលនិធិ MFA  
សម្រាប់តែសមតុល្យមិនទាន់សងដែលមានសិទ្ធិប៉ុណ្ណោះ។

**5.5.2.1 សេចក្តីសម្រេចសិទ្ធិទទួលបានដោយ KP។** KP  
អាចពិនិត្យជ្រើសរើសអ្នកជំងឺឱ្យមានសិទ្ធិទទួលបានកម្មវិ  
ធី  
មុនពេលសមតុល្យមិនទាន់សងរបស់ពួកគេត្រូវបានផ្ទេរ  
ទៅទីភ្នាក់ងារទារបំណុល។

**5.5.2.1.1 សមតុល្យបង់ប្រាក់ដោយខ្លួនឯងដែលមិនទា  
ន់សង។** KP  
នឹងពិនិត្យជ្រើសរើសអ្នកជំងឺណាដែលបានរក  
ឃើញថាមានការរៀបចំជាមួយទីភ្នាក់ងារទារ

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>14 នៃ 36</b>

បំណុលឱ្យមានសិទ្ធិទទួលបានកម្មវិធីដោយផ្អែកលើលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូល។ សូមមើលផ្នែក 5.6.1 ខាងក្រោម។

**5.5.2.1.2 ការចង្អុលបង្ហាញអំពីភាពលំបាកផ្នែកហិរញ្ញវត្ថុ។**

ព័ត៌មានហិរញ្ញវត្ថុសម្រាប់អ្នកជំងឺមួយចំនួនដែលមានសមតុល្យមិនទាន់សងប្រហែលមិនមានផ្តល់ជូនក្នុងការកំណត់សិទ្ធិទទួលបាននោះទេ ប៉ុន្តែការចង្អុលបង្ហាញផ្សេងទៀតអំពីភាពលំបាកផ្នែកហិរញ្ញវត្ថុដែល KP បានដឹងអាចបណ្តាលឱ្យមានសេចក្តីសម្រេចថាមានប្រាក់ចំណូលទាប។ សមតុល្យមិនទាន់សងដែលមានសិទ្ធិនឹងត្រូវបានអនុវត្តចំពោះកម្មវិធី MFA ហើយនឹងមិនទទួលរងវិធានការទារបំណុលទៅមុខទៀតទេ។ ការចង្អុលបង្ហាញអំពីភាពលំបាកផ្នែកហិរញ្ញវត្ថុអាចរួមមានជាអាទិ៍៖

**5.5.2.1.2.1** អ្នកជំងឺគឺជាពលរដ្ឋមិនមែនរស់នៅអាមេរិកដែលគ្មានការឧបត្ថម្ភលេខរបបសន្តិសុខសង្គមកំណត់ត្រាពន្ធឬអាសយដ្ឋានចេញវិក្កយបត្រដែលមានសុពលភាពមិនមានការទាក់ទងជាមួយ KP ពាក់ព័ន្ធករណីរបស់គាត់ទេ ហើយកិច្ចខិតខំប្រឹងប្រែងប្រមូលពន្ធអស់ពីលទ្ធភាពបង្ហាញថាអ្នកជំងឺមិនមានធនធានហិរញ្ញវត្ថុ ឬទ្រព្យសកម្មនៅក្នុងប្រទេសនៃប្រភពដើមរបស់គាត់ទេ។

**5.5.2.1.2.2** អ្នកជំងឺមានសមតុល្យមិនទាន់សងសម្រាប់សេវា KP ដែលបានផ្តល់ពីមុន ហើយចាប់តាំងពីពេលនោះមកត្រូវបានដាក់ឱ្យជាប់ឃុំក្នុង

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>15 នៃ 36</b>

ពន្ធនាគារក្នុងរយៈពេលយូរពេក, មិនបានរៀបការ, មិនមានសុចនាករបញ្ជាក់ប្រាក់ ចំណូល ហើយ KP មិនអាចទាក់ទងអ្នកជំងឺបាន។

**5.5.2.1.2.3** អ្នកជំងឺបានស្លាប់ដោយមិនមានភោគទ្រព្យ/ទ្រព្យសម្បត្តិ ឬឯកសារកំណត់ហេតុរបស់សាច់ញាតិដែលទទួលខុសត្រូវលើបំណុល។

**5.5.2.1.2.4** អ្នកជំងឺបានស្លាប់ហើយវិធីបញ្ជាក់មរតកសាសន៍ ឬភោគទ្រព្យបង្ហាញពីភាពពុំអាចសងបំណុលបាន។

**5.6 លក្ខខណ្ឌសិទ្ធិទទួលបានកម្មវិធី។** ដូចដែលបានសង្ខេបនៅក្នុងផ្នែកទី V នៃសេចក្តីបន្ថែមជាក់លាក់តាមតំបន់ អ្នកជំងឺដែលដាក់ពាក្យសុំ MFA អាចមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុដោយផ្អែកលើលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូល ឬលក្ខខណ្ឌនៃការចំណាយវេជ្ជសាស្ត្រខ្ពស់។ សូមមើលសេចក្តីបន្ថែមសម្រាប់តំបន់ *Kaiser Permanente*, ឯកសារភ្ជាប់ 1-8។

**5.6.1 លក្ខខណ្ឌពិនិត្យលើប្រាក់ចំណូល។** អ្នកជំងឺត្រូវបានរាយការណ៍ដើម្បីកំណត់ថា តើអ្នកជំងឺបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានការពិនិត្យលើប្រាក់ចំណូល។

**5.6.1.1 សិទ្ធិទទួលបានដោយផ្អែកលើកម្រិតប្រាក់ចំណូល។** អ្នកជំងឺដែលមានប្រាក់ចំណូលសរុបក្នុងគ្រួសារតិចជាង ឬស្មើនឹងលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូលរបស់ KFHP/H ជាភាគរយនៃគោលការណ៍ណែនាំស្តីពីបន្ទាត់កម្រិតក្រីក្រសហព័ន្ធ (Federal Poverty Guidelines, FPG) មានសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ។ ទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាស្ថិតក្នុងលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូលទេ។

**5.6.1.2 ប្រាក់ចំណូលក្នុងគ្រួសារ។** លក្ខខណ្ឌតម្រូវប្រាក់ចំណូលអនុវត្តចំពោះសមាជិកគ្រួសារ។ គ្រួសារមានន័យថា បុគ្គលនៅលីវ ឬក្រុមដែលមានមនុស្សពីរនាក់

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>16 នៃ 36</b>

ឬច្រើននាក់ ដែលជាប់សាច់ឈាមគ្នាតាមរយៈកំណើត អាពាហ៍ពិពាហ៍ ឬការចិញ្ចឹមបីបាច់ដែលរស់នៅជាមួយគ្នា។ សមាជិកគ្រួសារអាចរាប់បញ្ចូលទាំងប្តីប្រពន្ធ ដៃគូរស់នៅជាមួយគ្នាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ កូន សាច់ញាតិអ្នកមើលថែ កូនរបស់សាច់ញាតិអ្នកមើលថែ និងបុគ្គលផ្សេងទៀតដែលបុគ្គលតែមួយ ប្តីប្រពន្ធ ដៃគូរស់នៅជាមួយគ្នា ឬឪពុកម្តាយ ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុដែលរស់នៅក្នុងគ្រួសារ។

**5.6.2 លក្ខខណ្ឌនៃការចំណាយវេជ្ជសាស្ត្រខ្ពស់ៗ**

អ្នកជំងឺត្រូវបានរាយការណ៍ដើម្បីកំណត់ថាតើអ្នកជំងឺបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានការចំណាយវេជ្ជសាស្ត្រខ្ពស់ឬអត់។

**5.6.2.1 សិទ្ធិទទួលបាន ដោយផ្អែកលើការចំណាយវេជ្ជសាស្ត្រខ្ពស់ៗ**

អ្នកជំងឺដែលមានកម្រិតប្រាក់ចំណូលក្នុងគ្រួសារសរុបណាមួយដែលមានការចំណាយចេញពីហោប៉ៅលើផ្នែកវេជ្ជសាស្ត្រ និងឱសថស្ថានចំពោះសេវាដែលមានសិទ្ធិក្នុងរយៈពេល 12 ខែមុនពេលដាក់ពាក្យដែលមានច្រើនជាង ឬស្មើនឹង 10% នៃប្រាក់ចំណូលក្នុងគ្រួសារប្រចាំឆ្នាំមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ។

**5.6.2.1.1 ការចំណាយចេញពីហោប៉ៅរបស់ KFHP/HP**

ការចំណាយលើផ្នែកវេជ្ជសាស្ត្រ និងឱសថស្ថាននៅគ្រឹះស្ថាន KP រួមមានប្រាក់ចំណាយផ្ទាល់ខ្លួន ប្រាក់កក់សហធានារ៉ាប់រង និងប្រាក់ត្រូវបង់មុនពាក់ព័ន្ធនឹងសេវាដែលមានសិទ្ធិ។

**5.6.2.1.2 ការចំណាយចេញពីហោប៉ៅដែលមិនមែនរបស់ KFHP/HP**

ការចំណាយលើផ្នែកវេជ្ជសាស្ត្រ ឱសថស្ថាន និងសុខភាពមាត់ធ្មេញដែលផ្តល់ជូននៅតាមគ្រឹះស្ថានដែលមិនមែនជារបស់ KP ដែលទាក់ទងទៅនឹងសេវាដែលមានសិទ្ធិ និងដែលទទួលដោយអ្នកជំងឺ (មិនរាប់បញ្ចូលការបញ្ជូនតម្លៃ ឬការលុបបំណុលចោលណាមួយ) ត្រូវបានរួមបញ្ចូល។ អ្នកជំងឺត្រូវបានគម្របឱ្យផ្តល់ឯកសារទាក់ទង

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>17 នៃ 36</b>

នឹងការចំណាយវេជ្ជសាស្ត្រសម្រាប់សេវាដែលទទួលបានពីគ្រឹះស្ថានដែលមិនមែនជារបស់ KP។

**5.6.2.1.2.1** ប្រសិនបើអ្នកផ្តល់សេវាមិនមែនរបស់ KFHP/H ដែលទទួលបានការគិតថ្លៃផ្តល់កម្មវិធីជំនួយហិរញ្ញវត្ថុដែលអ្នកជំងឺអាចមានសិទ្ធិអ្នកជំងឺត្រូវតែដាក់ពាក្យមុនពេលដែលការគិតថ្លៃនឹងត្រូវបានចាត់ទុកថាជាការចំណាយផ្នែកវេជ្ជសាស្ត្រដែលមានសិទ្ធិ។

**5.6.2.1.3 បុព្វលាភគម្រោងសុខភាព។**

ការចំណាយចេញពីហោប៉ៅមិនរាប់បញ្ចូលថ្លៃចំណាយដែលទាក់ទងនឹងការធានារ៉ាប់រងសេវាថែទាំសុខភាព (ពោលគឺ ប្រាក់ត្រូវបង់ឬបុព្វលាភរ៉ាប់រង)។

**5.7 ការបដិសេធ និងការប្តឹងឧទ្ធរណ៍**

**5.7.1 ការបដិសេធ។** អ្នកជំងឺដែលបានដាក់ពាក្យស្នើសុំកម្មវិធី MFA ហើយមិនបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរថាសំណើសុំ MFA របស់គាត់ត្រូវបានបដិសេធ។

**5.7.2 របៀបប្តឹងឧទ្ធរណ៍ការបដិសេធ MFA។** អ្នកជំងឺដែលត្រូវបាន MFA បដិសេធ ឬអនុញ្ញាត និងជឿថាខ្លួនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានរង្វាន់ MFA ខ្ពស់ជាងនេះអាចប្តឹងឧទ្ធរណ៍សេចក្តីសម្រេចនេះបាន។ អ្នកជំងឺត្រូវបានលើកទឹកចិត្តឱ្យប្តឹងឧទ្ធរណ៍ ប្រសិនបើពួកគេ៖ (1) មិនបានដាក់បញ្ជូនឯកសារហិរញ្ញវត្ថុពីមុនមក ឬ (2) ប្រាក់ចំណូលក្នុងគ្រួសាររបស់ពួកគេបានផ្លាស់ប្តូរ។ សេចក្តីណែនាំសម្រាប់ការបញ្ចប់ដំណើរការបណ្តឹងឧទ្ធរណ៍ត្រូវបានដាក់បញ្ចូលក្នុងលិខិតបដិសេធ និងលិខិតយល់ព្រមរបស់ MFA ក៏ដូចជាគេហទំព័ររបស់ MFA ផងដែរ។ បណ្តឹងឧទ្ធរណ៍ត្រូវបានពិនិត្យដោយបុគ្គលិក KFHP/H ដែលបានចាត់តាំង។ អ្នកជំងឺទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីលទ្ធផលនៃបណ្តឹងឧទ្ធរណ៍របស់ពួកគេ។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>18 នៃ 36</b>

សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ទាំងអស់គឺជាការសម្រេចចុងក្រោយ។

**5.8 រចនាសម្ព័ន្ធនៃការផ្តល់មូលនិធិ។** មូលនិធិ MFA ត្រូវបានអនុវត្តចំពោះសមតុល្យប្រាក់កំណត់ ឬសមតុល្យមិនទាន់សងសមតុល្យដែលបានផ្ទេរទៅទីភ្នាក់ងារទារបំណុល និងការកិត្តិយសដែលមិនទាន់សម្រេច។ មូលនិធិ MFA ក៏អាចរួមបញ្ចូលរយៈពេលនៃសិទ្ធិទទួលបានសម្រាប់សេវាតាមដានដែលតម្រូវឱ្យមួយដែលកំណត់ដោយអ្នកផ្តល់សេវា KP ផងដែរ។

**5.8.1 មូលដ្ឋាននៃមូលនិធិ។**

ថ្លៃចំណាយរបស់អ្នកជំងឺដែលបង់ដោយកម្មវិធី MFA ត្រូវបានកំណត់សម្រេចដោយផ្អែកលើថាតើអ្នកជំងឺមានការធានារ៉ាប់រងសុខភាព និងប្រាក់ចំណូលក្នុងគ្រួសាររបស់អ្នកជំងឺដែរឬទេ។

**5.8.1.1 អ្នកជំងឺដែលមានសិទ្ធិទទួលបាន MFA ដោយមិនមានការធានារ៉ាប់រងសុខភាព (មិនមានការធានា)។**

អ្នកជំងឺដែលគ្មានការធានារ៉ាប់រងមានសិទ្ធិអាចទទួលបានការបញ្ចុះតម្លៃលើថ្លៃចំណាយរបស់អ្នកជំងឺនូវរាល់សេវាដែលមានសិទ្ធិទាំងអស់។

**5.8.1.2 អ្នកជំងឺដែលមានសិទ្ធិទទួលបាន MFA មានការធានារ៉ាប់រងសុខភាព (មានការធានា)។**

អ្នកជំងឺមានធានារ៉ាប់រងដែលមានសិទ្ធិទទួលបានការបញ្ចុះតម្លៃលើថ្លៃចំណាយរបស់អ្នកជំងឺលើសេវាដែលមានសិទ្ធិទាំងអស់ដែល (1) អ្នកជំងឺទទួលខុសត្រូវផ្ទាល់ និង (2) មិនត្រូវបានបង់ដោយក្រុមហ៊ុនធានារ៉ាប់រងរបស់ពួកគេ។ អ្នកជំងឺត្រូវបានតម្រូវឱ្យផ្តល់ឯកសារដូចជាការពន្យល់ពីអត្ថប្រយោជន៍ (EOB) ដើម្បីកំណត់ចំណែកណាមួយនៃវិក្កយបត្រដែលមិនត្រូវបានរ៉ាប់រងដោយការធានារ៉ាប់រង។

អ្នកជំងឺមានធានារ៉ាប់រងដែលមានសិទ្ធិត្រូវបានតម្រូវឱ្យដាក់បណ្តឹងឧទ្ធរណ៍ជាមួយក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងរបស់ពួកគេសម្រាប់ការទាមទារសំណងដែលត្រូវបានបដិសេធទាំងឡាយ។

អ្នកជំងឺមានធានារ៉ាប់រងដែលមានសិទ្ធិត្រូវបានតម្រូវឱ្យផ្តល់ឯកសារបដិសេធការប្តឹងឧទ្ធរណ៍របស់ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងរបស់ពួកគេ។

**5.8.1.2.1 ការទូទាត់ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង។**

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>19 នៃ 36</b>

អ្នកជំងឺមានធានារ៉ាប់រងដែលមានសិទ្ធិត្រូវបានកម្រិតឱ្យចុះហត្ថលេខាផ្ទេរទៅ KFHP/H នូវការទូទាត់ថ្លៃសេវាទាំងឡាយដែលផ្តល់ដោយ KFHP/H ដែលអ្នកជំងឺទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងរបស់គាត់។

**5.8.1.3 កាលវិភាគបញ្ចុះតម្លៃ។** ចំនួនទឹកប្រាក់ដែល KP គិតថ្លៃដល់អ្នកជំងឺដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុគឺផ្អែកលើប្រភេទនៃលក្ខខណ្ឌសិទ្ធិទទួលបានដែលប្រើដើម្បីតម្រូវឱ្យអ្នកជំងឺមានលក្ខណសម្បត្តិគ្រប់គ្រាន់ចូលរួមក្នុងកម្មវិធី។ ព័ត៌មានបន្ថែមអំពីការបញ្ចុះតម្លៃដែលមាននៅក្រោមគោលការណ៍ត្រូវបានសង្ខេបនៅក្នុងសេចក្តីបន្ថែមដែលពាក់ព័ន្ធ។ សូមមើលសេចក្តីបន្ថែមសម្រាប់តំបន់ *Kaiser Permanente*, ឯកសារភ្ជាប់ 1-8។

**5.8.1.3.1 សេចក្តីសម្រេចសិទ្ធិទទួលបានដោយផ្អែកលើការយល់ឃើញ –**  
មានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមុន។ អ្នកជំងឺដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមុន (ដូចដែលបានសង្ខេបនៅក្នុងផ្នែក 5.5.1) ក្នុងការទទួលសិទ្ធិ MFA នឹងទទួលបានការបញ្ចុះតម្លៃ 100% នៃ MFA លើថ្លៃចំណាយរបស់អ្នកជំងឺ ឬការគិតថ្លៃសេវាដែលអ្នកជំងឺទទួលបានខុសត្រូវ។

**5.8.1.3.2 សេចក្តីសម្រេចសិទ្ធិទទួលបានដោយផ្អែកលើការយល់ឃើញដោយ KP – សមតុល្យបង់ប្រាក់ដោយខ្លួនឯងមិនទាន់សង។**  
អ្នកជំងឺដែលបំពេញតាមលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូលនឹងទទួលបានការបញ្ចុះតម្លៃ MFA ដែលប្រែប្រួលទៅតាមស្ថានភាពលើថ្លៃចំណាយរបស់អ្នកជំងឺ ឬចំណែកនៃការគិតថ្លៃសេវាដែលអ្នកជំងឺទទួលបានខុសត្រូវ។

**5.8.1.3.3 សេចក្តីសម្រេចសិទ្ធិទទួលបានដោយផ្អែកលើការយល់ឃើញដោយ KP – ការចង្អុលបង្ហាញអំពីភាពលំបាកផ្នែកហិរញ្ញវត្ថុ**

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>20 នៃ 36</b>

**ត្រី។**

អ្នកជំងឺដែលបំពេញតាមការចង្អុលបង្ហាញអំពីលក្ខខណ្ឌភាពលំបាកផ្នែកហិរញ្ញវត្ថុ និងទទួលបានការបញ្ចុះតម្លៃ 100% នៃ MFA លើថ្លៃចំណាយរបស់អ្នកជំងឺ ឬចំណែកនៃការគិតថ្លៃសេវាដែលអ្នកជំងឺទទួលខុសត្រូវ។

**5.8.1.3.4 អ្នកជំងឺបំពេញតាមលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូល។** អ្នកជំងឺដែលបំពេញតាមលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូលនឹងទទួលបានការបញ្ចុះតម្លៃ MFA ដែលប្រែប្រួលទៅតាមស្ថានភាពលើថ្លៃចំណាយរបស់អ្នកជំងឺ ឬចំណែកនៃការគិតថ្លៃសេវាដែលអ្នកជំងឺទទួលខុសត្រូវ។

**5.8.1.3.5 អ្នកជំងឺបំពេញលក្ខខណ្ឌនៃការចំណាយវេជ្ជសាស្ត្រខ្ពស់។** អ្នកជំងឺដែលបំពេញតាមលក្ខខណ្ឌនៃការចំណាយវេជ្ជសាស្ត្រខ្ពស់ នឹងទទួលបានការបញ្ចុះតម្លៃ 100% នៃ MFA លើថ្លៃចំណាយរបស់អ្នកជំងឺ ឬចំណែកនៃការគិតថ្លៃសេវាដែលអ្នកជំងឺទទួលខុសត្រូវ។

**5.8.1.4 ការចេញថ្លៃវិញពីការទូទាត់សំណង។** KFHP/H ខិតខំទាមទារឱ្យចេញថ្លៃវិញពីការទទួលខុសត្រូវរបស់ភាគីទីបី/ការទូទាត់លើកិច្ចការពារការធានារ៉ាប់រងផ្ទាល់ខ្លួន អ្នកបង់ប្រាក់ ឬភាគីដែលទទួលខុសត្រូវផ្នែកច្បាប់ផ្សេងទៀត តាមដែលអាចអនុវត្តបាន។

**5.8.2 ថិរវេលានៃសិទ្ធិទទួលបានមូលនិធិ។**

ថិរវេលានៃសិទ្ធិទទួលបានសម្រាប់សេវាតាមដានចាប់ផ្តើមពីកាលបរិច្ឆេទបានយល់ព្រម ឬកាលបរិច្ឆេទចាប់ផ្តើមផ្តល់សេវា ឬកាលបរិច្ឆេទដែលបានចែកចាយឱសថ។ រយៈពេលនៃថិរវេលាសិទ្ធិទទួលបានគឺជាពេលវេលាមានកំណត់តែប៉ុណ្ណោះ ហើយត្រូវបានកំណត់តាមឆន្ទានុសិទ្ធិរបស់ KP តាមវិធីផ្សេងៗ ដែលរួមមាន៖

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>21 នៃ 36</b>

- 5.8.2.1 រយៈពេលជាក់លាក់។** ច្រើនបំផុត 365 ថ្ងៃសម្រាប់សេវាតាមដានដែលមានសិទ្ធិ និងសមតុល្យថ្លៃចំណាយរបស់អ្នកជំងឺមិនទាន់សងដែលរកឃើញមុននឹងបញ្ជូនបំណុលមិនល្អ។
- 5.8.2.2 ការថែទាំដោយគិលានុបដ្ឋាយិកាជំនាញ សេវាបីបាច់ថែទាំ និងការថែទាំកម្រិតមធ្យម។** ច្រើនបំផុត 30 ថ្ងៃសម្រាប់សេវាដែលផ្តល់ជូននៅខាងក្រៅ KP។
- 5.8.2.3 បរិក្ខារវេជ្ជសាស្ត្រប្រើជាប់បានយូរ។** ច្រើនបំផុត 180 ថ្ងៃសម្រាប់អ្នកផ្គត់ផ្គង់ដែលបានផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រ។
- 5.8.2.4 រយៈពេលព្យាបាល ឬវគ្គនៃការថែទាំ។** ច្រើនបំផុត 180 ថ្ងៃសម្រាប់រយៈពេលព្យាបាល និង/ឬវគ្គនៃការថែទាំដូចដែលបានកំណត់ដោយអ្នកផ្តល់សេវា KP។
- 5.8.2.5 ការដាក់ពាក្យសុំជំនួយផ្នែកហិរញ្ញវត្ថុឡើងវិញ។** ដោយចាប់ផ្តើមសាមសិប (30) ថ្ងៃមុនថ្ងៃផុតកំណត់នៃមូលនិធិដែលមានស្រាប់ហើយនៅពេលណាក៏បានបន្ទាប់ពីនោះ អ្នកជំងឺអាចស្នើសុំកម្មវិធីឡើងវិញ។
- 5.8.3 មូលនិធិត្រូវបានដកវិញ លុបចោល ឬកែប្រែ។** KFHP/H អាចដកវិញ លុបចោល ឬកែប្រែមូលនិធិ MFA ក្នុងស្ថានភាពមួយចំនួនទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ ស្ថានភាពទាំងនោះរួមមាន៖
  - 5.8.3.1 ការបន្ត ការលុច ឬការផ្លាស់ប្តូរហិរញ្ញវត្ថុ។** ករណីក្លែងបន្លំ ការបកស្រាយមិនត្រឹមត្រូវ ការលុច ការផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំងឺ ឬកាលៈទេសៈផ្សេងទៀតដែលធ្វើឱ្យប៉ះពាល់ដល់សុចរិតភាពនៃកម្មវិធី MFA។
  - 5.8.3.2 មានសិទ្ធិទទួលបានកម្មវិធីធានារ៉ាប់រងសុខភាពឯកជន និងសាធារណៈ។** អ្នកជំងឺដែលបានពិនិត្យជ្រើសរើសសម្រាប់កម្មវិធីធានារ៉ាប់រងសុខភាពឯកជន និងសាធារណៈ ត្រូវបានសន្មតថាមានសិទ្ធិទទួលបានប៉ុន្តែមិនសហការជាមួយដំណើរការដាក់ពាក្យសុំកម្មវិធីទាំងនោះ។
  - 5.8.3.3 ប្រភពទូទាត់ផ្សេងៗដែលបានកំណត់។** ការធានារ៉ាប់រងសុខភាព ឬប្រភពទូទាត់ផ្សេងទៀតដែលបានរកឃើញ

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>22 នៃ 36</b>

បន្ទាប់ពីអ្នកជំងឺទទួលបានមូលនិធិ MFA បណ្តាលឱ្យមានការចេញវិក្កយបត្រលើការគិតថ្លៃសេវាដែលមានសិទ្ធិពីមុន។ ប្រសិនបើករណីនេះកើតឡើង អ្នកជំងឺមិនត្រូវបាន ចេញវិក្កយបត្រសម្រាប់ចំណែកនៃវិក្កយបត្រនោះទេ

- (1) ដែលអ្នកជំងឺទទួលខុសត្រូវដោយខ្លួនឯងហើយ
- (2) ដែលមិនត្រូវបានបង់ដោយប្រភពធានារ៉ាប់រងសុខភាពឬប្រភពទូទាត់ផ្សេងទៀត។

**5.8.3.4 ការផ្លាស់ប្តូរលើការធានារ៉ាប់រងសុខភាព។**

អ្នកជំងឺដែលធ្លាប់មានការផ្លាស់ប្តូរលើការធានារ៉ាប់រងសេវាថែទាំសុខភាពនឹងត្រូវស្នើឱ្យដាក់ពាក្យស្នើសុំកម្មវិធី MFA ឡើងវិញ។

**5.8.3.5 ការផ្លាស់ប្តូរលើប្រាក់ចំណូលក្នុងគ្រួសារ។**

អ្នកជំងឺដែលមានការផ្លាស់ប្តូរលើប្រាក់ចំណូលក្នុងគ្រួសារ នឹងត្រូវបានស្នើសុំឱ្យដាក់ពាក្យសុំកម្មវិធី MFA ឡើងវិញ។

**5.9 ដែនកំណត់លើការគិតប្រាក់។**

ការគិតប្រាក់ជាចំនួនប្រាក់ដុល្លារពេញលើអ្នកជំងឺដែលមានសិទ្ធិទទួលបាន MFA (ពោលគឺ ការគិតថ្លៃសរុប) សម្រាប់ការបង់ថ្លៃមន្ទីរពេទ្យដែលមានសិទ្ធិដែលត្រូវបានផ្តល់ឱ្យនៅមន្ទីរពេទ្យ Kaiser Foundation ត្រូវបានហាមឃាត់។ អ្នកជំងឺដែលបានទទួលសេវាមន្ទីរពេទ្យ ដែលមានសិទ្ធិនៅមន្ទីរពេទ្យ Kaiser Foundation នឹងមានសិទ្ធិចូលរួមកម្មវិធី MFA ប៉ុន្តែមិនបានទទួលមូលនិធិ MFA ឬបានបដិសេធមូលនិធិ MFA ពុំត្រូវបានគិតថ្លៃបន្ថែមលើសពីចំនួនទឹកប្រាក់ដែលចេញវិក្កយបត្រជាទូទៅ (Amounts Generally Billed, AGB) សម្រាប់សេវាទាំងនោះទេ។

**5.9.1 ចំនួនទឹកប្រាក់ដែលចេញវិក្កយបត្រជាទូទៅ។**

ចំនួនទឹកប្រាក់ដែលចេញវិក្កយបត្រជាទូទៅ (AGB) លើសេវាសង្គ្រោះបន្ទាន់ ឬការថែទាំមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រដល់អ្នកដែលមានធានារ៉ាប់រងលើការថែទាំទាំងនេះត្រូវបានកំណត់សម្រាប់គ្រឹះស្ថាន KP ដូច ដែលបានរៀបរាប់នៅក្នុងផ្នែកទី VII ក្នុងសេចក្តីបន្ថែមជាក់លាក់តាមតំបន់ដែលពាក់ព័ន្ធ។ សូមមើលសេចក្តីបន្ថែមសម្រាប់តំបន់ Kaiser Permanente, ឯកសារភ្ជាប់ 1-8។

**5.10 វិធានការប្រមូល**

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>23 នៃ 36</b>

**5.10.1 កិច្ចខិតខំប្រឹងប្រែងជូនដំណឹងអស់ពីលទ្ធភាព។** KFHP/H ឬទីភ្នាក់ងារទារបំណុលដែលធ្វើការជំនួសឱ្យ KFHP/H ព្យាយាមអស់ពីលទ្ធភាពដើម្បីជូនដំណឹងដល់អ្នកជំងឺដែលមានសមតុល្យហួសកំណត់ ឬសមតុល្យមិនទាន់សងទាក់ទងនឹងកម្មវិធី MFA។ កិច្ចខិតខំប្រឹងប្រែងការជូនដំណឹងអស់ពីលទ្ធភាពរួមមាន៖

**5.10.1.1** ផ្តល់លិខិតជូនដំណឹងលាយលក្ខណ៍អក្សរនៅក្នុងរយៈពេល 120 ថ្ងៃបន្ទាប់ពីសេចក្តីថ្លែងក្រោយពេលចេញពីមន្ទីរពេទ្យទីមួយដែល ជូនដំណឹងដល់ម្ចាស់គណនីថា MFA មានផ្តល់ជូនអ្នកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។

**5.10.1.2** ផ្តល់លិខិតជូនដំណឹងលាយលក្ខណ៍អក្សរដែលមានបញ្ជីវិធានការ ប្រមូលពិសេស (ECA) ថា KFHP/H ឬទីភ្នាក់ងារទារបំណុលចង់ចាប់ផ្តើមទូទាត់ប្រាក់ចំណាយរបស់អ្នកជំងឺដែលនៅសល់និងកាលបរិច្ឆេទផុតកំណត់សម្រាប់វិធានការទាំងនេះដោយមិនជាប់ជាង 30 ថ្ងៃបន្ទាប់ពីការជូនដំណឹងជាលាយលក្ខណ៍អក្សរ។

**5.10.1.3** ផ្តល់នូវសេចក្តីសង្ខេបជាភាសាងាយយល់អំពីគោលការណ៍ MFA ដែលភ្ជាប់ជាមួយរបាយការណ៍អ្នកជំងឺពីមន្ទីរពេទ្យដំបូង។

**5.10.1.4** ព្យាយាមជូនដំណឹងដល់ម្ចាស់គណនីដោយផ្ទាល់មាត់អំពីគោលការណ៍ MFA និងរបៀបទទួលបានជំនួយតាមរយៈដំណើរការដាក់ពាក្យស្នើសុំ MFA។

**5.10.1.5** ការកំណត់សិទ្ធិទទួលបានកម្មវិធីតាមការស្នើសុំមុនពេលដែលសមតុល្យដែលហួសកំណត់ ឬសមតុល្យអ្នកជំងឺមិនទាន់សងត្រូវបានផ្ទេរទៅទីភ្នាក់ងារទារបំណុល។

**5.10.2 វិធានការទារបំណុលពិសេសត្រូវបានផ្អាក។** KFHP/H មិនអនុវត្តឬអនុញ្ញាតឱ្យទីភ្នាក់ងារទារបំណុលតាងនាមឱ្យខ្លួនប្រើវិធានការទារបំណុលពិសេស (ECA) ចំពោះអ្នកជំងឺឡើយប្រសិនបើអ្នកជំងឺ៖

**5.10.2.1** មានមូលនិធិ MFA ដែលកំពុងសកម្ម ឬ

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>24 នៃ 36</b>

**5.10.2.2** បានផ្ដើមពាក្យសុំ MFA បន្ទាប់ពី ECA បានចាប់ផ្ដើម។ ECA ត្រូវបានផ្អាករហូតទាល់តែមានសេចក្ដីសម្រេចសិទ្ធិទទួលបានចុងក្រោយ។

**5.10.3 វិធានការទារបំណុលពិសេសដែលអាចអនុញ្ញាត។**

**5.10.3.1 សេចក្ដីសម្រេចចុងក្រោយអំពីកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព។** មុនពេលផ្ដើម ECA ណាមួយ អ្នកជំងឺនាំសេវាហិរញ្ញវត្ថុអ្នកជំងឺវេជ្ជប្រាក់ចំណូលតាមតំបន់ធានាអះអាងដូចខាងក្រោម៖

**5.10.3.1.1** ការបញ្ចប់កិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការជូនដំណឹងដល់អ្នកជំងឺទាក់ទងនឹងកម្មវិធី MFA និង

**5.10.3.1.2** អ្នកជំងឺត្រូវបានទុកពេលឱ្យយ៉ាងតិច 240 ថ្ងៃ គិតចាប់ពីថ្ងៃចេញរបាយការណ៍គិតប្រាក់លើកទីមួយដើម្បីដាក់ពាក្យសុំ MFA។

**5.10.3.2 រាយការណ៍ទៅទីភ្នាក់ងារឥណទានអ្នកប្រើប្រាស់ ឬការិយាល័យឥណទាន។** KFHP/H ឬទីភ្នាក់ងារទារបំណុលដែលអនុវត្តជំនួសអាចរាយការណ៍អំពីព័ត៌មានអវិជ្ជមានដល់ទីភ្នាក់ងាររាយការណ៍ឥណទានអ្នកប្រើប្រាស់ ឬការិយាល័យឥណទាន។

**5.10.3.3 វិធានការតុលាការ ឬរដ្ឋប្បវេណី។** មុនពេលបន្តទៅវិធានការតុលាការ ឬរដ្ឋប្បវេណីណាមួយ KFHP/H ផ្តល់សុពលភាពស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំងឺតាមរយៈការប្រើប្រាស់ប្រភពទិន្នន័យខាងក្រៅដើម្បីកំណត់សម្រេចថា តើអ្នកជំងឺមានសិទ្ធិទទួលបានកម្មវិធី MFA ដែរឬទេ។

**5.10.3.3.1 មានសិទ្ធិទទួលបាន MFA។** គ្មានវិធានការបន្ថែមណាត្រូវបានបន្តដាក់លើអ្នកជំងឺដែលមានសិទ្ធិទទួលបានកម្មវិធី MFA នោះទេ។ ករណីដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>25 នៃ 36</b>

និទន្ទូលបាន MFA ត្រូវបានលុបចោល ហើយត្រូវបានប្រគល់ ក្រឡប់ទៅវិញដោយឈរលើមូលដ្ឋានទិសដៅ។

**5.10.3.3.2 មិនមាសិទ្ធិទទួលបាន MFA ទេ។**

នៅក្នុងករណីកំណត់ចំណុច វិធានការខាងក្រោមអាចអនុវត្តបាន ដោយមានការអនុញ្ញាតជាមុនពីប្រធានផ្នែកហិរញ្ញវត្ថុ ឬអ្នកត្រួតពិនិត្យប្រចាំតំបន់៖

**5.10.3.3.2.1** ការរឹបអូសប្រាក់ឈ្នួល

**5.10.3.3.2.2 បណ្តឹង/វិធានការរដ្ឋប្បវេណី។**  
វិធានការផ្លូវច្បាប់មិនត្រូវបានបន្តប្រឆាំងនឹងបុគ្គលដែលគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូលសំខាន់ៗផ្សេងទៀត។

**5.10.3.3.2.3** សិទ្ធិយកទ្រព្យវិញនៅលើលំនៅឋាន។

**5.10.4 វិធានការទារបំណុលពិសេសដែលហាមប្រាម។** KFHP/H មិនអនុវត្តអនុញ្ញាត ឬអនុញ្ញាតឱ្យទីភ្នាក់ងារទារបំណុលអនុវត្ត វិធានការខាងក្រោមនៅក្នុងស្ថានភាពណាមួយដូចខាងក្រោមឡើយ៖

**5.10.4.1** ពន្យារពេល  
ឬបដិសេធការថែទាំដោយសារតែម្ចាស់គណនីមិនបង់សមតុល្យពីគ្រាមុន ឬទាមទារឱ្យមានការបង់ប្រាក់មុនពេលផ្តល់ការសង្គ្រោះបន្ទាន់ ឬការថែទាំផ្នែកវេជ្ជសាស្ត្រចាំបាច់។

**5.10.4.2** លក់បំណុលរបស់ម្ចាស់គណនីទៅភាគីទីបី។

**5.10.4.3** ការឃាត់ទុកទ្រព្យសម្បត្តិឬការរឹបអូសគណនី។

**5.10.4.4** ស្នើសុំដីកាចាប់ខ្លួន។

**5.10.4.5** ស្នើសុំដីកានាំខ្លួន។

**5.11 គ្រោះមហន្តរាយ និងការជួយសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ។**  
KFHP/H អាចកែប្រែលក្ខខណ្ឌសិទ្ធិទទួលបានកម្មវិធី MFA ជាបណ្តោះអាសន្ន

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>26 នៃ 36</b>

និងដំណើរការដាក់ពាក្យស្នើសុំ ដើម្បីបង្កើនជំនួយដែលមានសម្រាប់សហគមន៍ និងអ្នកជំងឺដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ល្បីដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាគ្រោះមហន្តរាយ ឬគ្រោះអាសន្នផ្នែកសុខភាពសាធារណៈដោយរដ្ឋាភិបាលរដ្ឋ ឬសហព័ន្ធ។

**5.11.1 ការកែប្រែសិទ្ធិទទួលបានដែលមានសក្តានុពល។** ការផ្លាស់ប្តូរបណ្តោះអាសន្នចំពោះលក្ខខណ្ឌសិទ្ធិទទួលបាន MFA អាចរួមមាន៖

- 5.11.1.1** ការផ្អាកការរឹតបន្តឹងសិទ្ធិទទួលបាន។
- 5.11.1.2** ការបង្កើនកម្រិតកំណត់លក្ខខណ្ឌពិនិត្យលើប្រាក់ចំណូល។
- 5.11.1.3** ការកាត់បន្ថយកម្រិតកំណត់លក្ខខណ្ឌនៃការចំណាយផ្នែកវេជ្ជសាស្ត្រខ្ពស់។

**5.11.2 ការកែប្រែដំណើរការដាក់ពាក្យស្នើសុំដែលមានសក្តានុពល។** ការផ្លាស់ប្តូរបណ្តោះអាសន្នចំពោះដំណើរការដាក់ពាក្យស្នើសុំ MFA អាចរួមមាន៖

- 5.11.2.1** ការអនុញ្ញាតឱ្យអ្នកជំងឺផ្តល់ព័ត៌មានហិរញ្ញវត្ថុជាមូលដ្ឋាន (ពេលគឺ ប្រាក់ចំណូល និងប្រភពប្រាក់ចំណូលប្រសិនបើមាន) និងបញ្ជាក់អំពីសុពលភាពនៃព័ត៌មាននោះនៅពេលដែល (1) មិនអាចផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុរបស់គាត់ដោយប្រើប្រាស់ប្រភពទិន្នន័យខាងក្រៅ (2) ពុំមានព័ត៌មានហិរញ្ញវត្ថុដែលបានស្នើសុំដោយសារមានព្រឹត្តិការណ៍ (3) ពុំមានភស្តុតាងផ្សេងទៀតដែលអាចបង្ហាញអំពីសិទ្ធិទទួលបាន។
- 5.11.2.2** ការពិចារណាលើផលប៉ះពាល់នៃការបាត់បង់ប្រាក់ឈ្នួល/ការងារនាពេលអនាគតដោយសារព្រឹត្តិការណ៍នៅពេលសម្រេចប្រាក់ចំណូលក្នុងគ្រួសារ។

**5.11.3 ព័ត៌មានដែលមានសម្រាប់សាធារណជន។** ព័ត៌មានដែលពណ៌នាអំពីការផ្លាស់ប្តូរកម្មវិធី MFA បណ្តោះអាសន្នត្រូវបានផ្តល់ជូនសាធារណជននៅលើទំព័របណ្តាញកម្មវិធី MFA និងនៅគ្រឹះស្ថាន KP នៅក្នុងតំបន់ដែលរងផលប៉ះពាល់។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>27 នៃ 36</b>

## 6.0 ឧបសម្ព័ន្ធ/ឯកសារយោង

### 6.1 ឧបសម្ព័ន្ធ

**6.1.1** ឧបសម្ព័ន្ធ A – សន្និដ្ឋានក្រុមពាក្យបច្ចេកទេស

### 6.2 ឯកសារភ្ជាប់

**6.2.1** ឯកសារភ្ជាប់ 1 – សេចក្តីបន្ថែមសម្រាប់ Kaiser Permanente Colorado

**6.2.2** ឯកសារភ្ជាប់ 2 – សេចក្តីបន្ថែមសម្រាប់ Kaiser Permanente Georgia

**6.2.3** ឯកសារភ្ជាប់ 3 – សេចក្តីបន្ថែមសម្រាប់ Kaiser Permanente Hawaii

**6.2.4** ឯកសារភ្ជាប់ 4 – សេចក្តីបន្ថែមសម្រាប់ Kaiser Permanente Mid-Atlantic States

**6.2.5** ឯកសារភ្ជាប់ 5 – សេចក្តីបន្ថែមសម្រាប់ Kaiser Permanente Northern California

**6.2.6** ឯកសារភ្ជាប់ 6 – សេចក្តីបន្ថែមសម្រាប់ Kaiser Permanente Northwest

**6.2.7** ឯកសារភ្ជាប់ 7 – សេចក្តីបន្ថែមសម្រាប់ Kaiser Permanente Southern California

**6.2.8** ឯកសារភ្ជាប់ 8 – សេចក្តីបន្ថែមសម្រាប់ Kaiser Permanente Washington

### 6.3 ឯកសារយោង

**6.3.1** ច្បាប់គាំពារអ្នកជំងឺ និងសេវាថែទាំដែលមានតម្លៃសមរម្យ  
ច្បាប់សាធារណៈ: 111-148 (124 Stat. 119 (2010))

**6.3.2** បញ្ជីសហព័ន្ធ និងគោលការណ៍ណែនាំស្តីពីបន្ទាត់កម្រិតក្រីក្រ  
សហព័ន្ធប្រចាំឆ្នាំ

**6.3.3** ការចេញផ្សាយសេវាចំណូលផ្ទៃក្នុង ការណែនាំឆ្នាំ 2014 សម្រាប់  
ឯកសារភ្ជាប់ H (ទម្រង់បែបបទ 990)

**6.3.4** លិខិតជូនដំណឹងសេវាចំណូលផ្ទៃក្នុង 2010-39

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>28 នៃ 36</b>

- 6.3.5** ក្រមសេវាចំណូលផ្ទៃក្នុង 26 CFR ផ្នែកទី 1, 53 និង 602, RIN 1545-BK57; RIN 1545-BL30; RIN 1545-BL58 – លក្ខខណ្ឌតម្រូវបន្ថែមសម្រាប់មន្ទីរពេទ្យមនុស្សធម៌
- 6.3.6** សមាគមមន្ទីរពេទ្យកាលីហ្វ័រញ៉ា – គោលនយោបាយជំនួយហិរញ្ញវត្ថុមន្ទីរពេទ្យ និងច្បាប់អត្ថប្រយោជន៍សហគមន៍ ច្បាប់ចេញផ្សាយឆ្នាំ 2015
- 6.3.7** សមាគមសុខភាពកាតូលិកសហរដ្ឋអាមេរិក – ការណែនាំសម្រាប់ការរៀបចំផែនការ និងរបាយការណ៍អត្ថប្រយោជន៍សហគមន៍ ច្បាប់ចេញផ្សាយឆ្នាំ 2012
- 6.3.8** បញ្ជីអ្នកផ្តល់សេវា បញ្ជីអ្នកផ្តល់សេវាមានផ្តល់ជូននៅគេហទំព័រ KFHP/H សម្រាប់៖
  - 6.3.8.1** Kaiser Permanente of Hawaii ([www.kp.org/mfa/hawaii](http://www.kp.org/mfa/hawaii) [ជាភាសាអង់គ្លេស])
  - 6.3.8.2** Kaiser Permanente of Northwest ([www.kp.org/mfa/nw](http://www.kp.org/mfa/nw) [ជាភាសាអង់គ្លេស])
  - 6.3.8.3** Kaiser Permanente of Northern California ([www.kp.org/mfa/ncal](http://www.kp.org/mfa/ncal) [ជាភាសាអង់គ្លេស])
  - 6.3.8.4** Kaiser Permanente of Southern California ([www.kp.org/mfa/scal](http://www.kp.org/mfa/scal) [ជាភាសាអង់គ្លេស])
  - 6.3.8.5** Kaiser Permanente of Washington ([www.kp.org/mfa/wa](http://www.kp.org/mfa/wa) [ជាភាសាអង់គ្លេស])

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>29 នៃ 36</b>

**ឧបសម្ព័ន្ធ A – សន្ទានុក្រមពាក្យបច្ចេកទេស**

**សហគមន៍ MFA (CMFA) –**

កម្មវិធីជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រដែលបានគ្រោងទុកដែលសហការជាមួយអង្គការតាមសហគមន៍ និងបណ្តាញសុវត្ថិភាព

ដើម្បីផ្តល់លទ្ធភាពទទួលបានការថែទាំចាំបាច់ផ្នែកវេជ្ជសាស្ត្រដល់អ្នកជំងឺមិនមានធានារ៉ាប់រង និងមានធានារ៉ាប់រងមិនគ្រប់គ្រាន់ដែលមានប្រាក់ចំណូលទាបនៅគ្រឹះស្ថាន KP។

**ទីភ្នាក់ងារទារបំណុល** – បុគ្គល ឬអង្គការដែលធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលដឹកនាំ ឬអនុវត្តការប្រមូល ឬប៉ុនប៉ងទារបំណុលដែលជំពាក់ ឬត្រូវបានចោទប្រកាន់ថាជំពាក់ទៅម្ចាស់បំណុល ឬអ្នកទិញបំណុល។

**បរិក្ខាវេជ្ជសាស្ត្រប្រើជាប់បានយូរ (DME)** – រួមមានដូចជា ឈើច្រត់ស្តង់ដារ ឈើច្រត់ធម្មតា ឧបករណ៍ឆ្លងច្រមុះ សម្ភារៈជំនួយតាមការគ្រោងទុក ឧបករណ៍ទាញចល័តលើទ្វារសម្រាប់ប្រើតាមផ្ទះ កៅអីរុញ ឧបករណ៍ជំនួយការដើរ គ្រែមន្ទីរពេទ្យ និងអ្នកស៊ីសេនសម្រាប់ប្រើតាមផ្ទះដូចដែលបានបញ្ជាក់ដោយលក្ខខណ្ឌ DME។ DME មិនរួមបញ្ចូលឧបករណ៍រណប និងអារ័យៈ

យ័រៈសិប្បនិម្មិត (ពោលគឺ ឧបករណ៍អរបជាកម្លាំង/ឧបករណ៍រណប និងឧបករណ៍បំពង់សំឡេងក្នុងកសិប្បនិម្មិត និងគ្រឿងផ្គត់ផ្គង់ជាដើម) និងសម្ភារៈផ្គត់ផ្គង់មិនមានវេជ្ជបញ្ជានិងទិន្នន័យនិយន្តរណ៍ (ពោលគឺសម្ភារៈផ្គត់ផ្គង់ផ្លូវបង្ហូរនោម និងសម្ភារៈផ្គត់ផ្គង់សម្រាប់ប្រើប្រាស់)។

**អ្នកជំងឺមានសិទ្ធិ –**

គឺជាបុគ្គលដែលបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានដូចមានរៀបរាប់នៅក្នុងគោលការណ៍នេះ ទោះជាអ្នកជំងឺនោះ (1) គ្មានធានារ៉ាប់រង (2)

ទទួលបានធានារ៉ាប់រងតាមរយៈកម្មវិធីសាធារណៈ (ដូចជា Medicare, Medicaid ឬធានារ៉ាប់រងថែទាំសុខភាពទទួលបានការឧបត្ថម្ភដែលបាន ទិញតាមរយៈផ្សារធានារ៉ាប់រងសុខភាព) (3)

ត្រូវបានធានារ៉ាប់រងដោយគម្រោងសុខភាពក្រៅពី KFHP ឬ (4) ត្រូវបានធានារ៉ាប់រងដោយ KFHP។

**ប្រភពទិន្នន័យខាងក្រៅ –**

អ្នកផ្គត់ផ្គង់ភាគីទីបីដែលត្រូវបានគេប្រើដើម្បីពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺក្នុងការវាយតម្លៃការហិរញ្ញវត្ថុដោយប្រើប្រាស់កម្មវិធីលើមូលដ្ឋានទិន្នន័យរបាយការណ៍សាធារណៈដែលវាយតម្លៃអ្នកជំងឺម្នាក់ៗដោយផ្អែកលើស្តង់ដារដូចគ្នាដើម្បីគណនាពិន្ទុសមត្ថភាពហិរញ្ញវត្ថុរបស់អ្នកជំងឺ។

**គោលការណ៍ណែនាំស្តីពីបន្ទាត់កម្រិតក្រសហព័ន្ធ (FPG) –**

កម្រិតប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ភាពក្រីក្រ ដូចដែលសម្រេចដោយក្រសួងសុខាភិបាល និងមនុស្សជាតិសហរដ្ឋអាមេរិក និងត្រូវបានកែសម្រួលជារៀងរាល់ឆ្នាំនៅក្នុងបញ្ជីសហព័ន្ធ។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>30 នៃ 36</b>

**ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ –**

គឺជាដំណើរការដែលត្រូវបានគេប្រើដើម្បីជួយដល់អ្នកជំងឺក្នុងការស្វែងរកជម្រើសហិរញ្ញប្បទានផ្សេងៗ

និងការធានារ៉ាប់រងសុខភាពដែលអាចទូទាត់បានសម្រាប់សេវាដែលបានផ្តល់ឱ្យនៅគ្រឹះស្ថាន KP។ អ្នកជំងឺដែលអាចស្វែងរកការផ្តល់ប្រឹក្សាអំពី

ហិរញ្ញវត្ថុរួមមានជាអាទិ៍អ្នកជំងឺដែលបង់ប្រាក់ខ្លួនឯង គ្មានធានារ៉ាប់រង

មានធានារ៉ាប់រងមិនគ្រប់គ្រាន់

និងអ្នកដែលបានបង្ហាញថាអស់លទ្ធភាពបង់ប្រាក់បំណុលរបស់អ្នកជំងឺគ្រប់ចំនួន។

**ជនគ្មានផ្ទះសំបែង** – ពាក្យបណ្តាពណ៌នាឋានៈសម្រាប់ស្ថានភាពរស់នៅរបស់បុគ្គលម្នាក់ ដូចដែលបានពណ៌នាខាងក្រោម៖

- នៅទីកន្លែងដែលមិនមែនសម្រាប់ជាទីជម្រករបស់មនុស្ស ដូចជាវេយន្ត កន្លែងចក វេយន្ត ចិញ្ចើមផ្លូវ អគារដែលបោះបង់ចោល (នៅតាមផ្លូវ)។
- នៅក្នុងទីជម្រកសង្គ្រោះបន្ទាន់។
- លំនៅឋានបណ្តោះអាសន្ន ឬការសម្របជនគ្មានផ្ទះសំបែងដែលធ្លាប់រស់នៅតាមចិញ្ចើមផ្លូវ ឬជម្រកសង្គ្រោះបន្ទាន់។
- នៅទីកន្លែងណាមួយខាងលើ ប៉ុន្តែចំណាយពេលខ្លី (រហូតដល់ 30 ថ្ងៃជាប់ៗគ្នា) នៅមន្ទីរពេទ្យ ឬគ្រឹះស្ថានផ្សេងទៀត។
- កំពុងត្រូវបានបណ្តេញចេញក្នុងរយៈពេលមួយសប្តាហ៍ពីអគារលំនៅឋានឯកជន ឬកំពុងរត់ភៀសខ្លួនពីស្ថានភាពអំពើហិង្សាក្នុងគ្រួសារដោយគ្មានបញ្ជាក់ពីលំនៅឋាននៅពេលក្រោយ ហើយបុគ្គលខ្លះធនធាន និងបណ្តាញគាំទ្រដែលចាំបាច់ដើម្បីទទួលបានលំនៅឋាន។
- កំពុងត្រូវបញ្ជូនចេញក្នុងរយៈពេលមួយសប្តាហ៍ពីគ្រឹះស្ថានណាមួយ ដូចជាមណ្ឌលសុខភាពផ្លូវចិត្ត ឬមណ្ឌលព្យាបាលវិបត្តិប្រើប្រាស់គ្រឿងញៀនដែលបុគ្គលនោះបានរស់នៅលើសពី 30 ថ្ងៃជាប់ៗគ្នា និងគ្មានការបញ្ជាក់ពីលំនៅឋាននៅពេលក្រោយ ហើយបុគ្គលនោះខ្វះខាតធនធានហិរញ្ញវត្ថុ និងបណ្តាញគាំទ្រពីសង្គមដែលចាំបាច់ដើម្បីទទួលបានលំនៅឋាន។

**KP** – រួមបញ្ចូលមន្ទីរពេទ្យ Kaiser Foundation និងគ្លីនិកជាសម្ព័ន្ធជាមួយមន្ទីរពេទ្យ គម្រោង Kaiser Foundation Health, ក្រុមវេជ្ជសាស្ត្រ Permanente និងក្រុមហ៊ុនបុគ្គលសម្ព័ន្ធរៀងៗខ្លួន លើកលែងតែក្រុមហ៊ុនធានារ៉ាប់រង Kaiser Permanente (KPIC)។

**គ្រឹះស្ថាន KP** – រាល់បរិវេណបុគ្គលណាមួយ រួមទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅអគារ ដែលជាកម្មសិទ្ធិ ឬជួលដោយ KP ដើម្បីអនុវត្តមុខងារអាជីវកម្មរបស់ KP ដូចជាការផ្តល់សេវាថែទាំអ្នកជំងឺ (ឧទា. អគារ ឬជាន់អគារ ចំណែកអគារ KP ឬផ្នែកខាងក្នុង ឬផ្នែកខាងក្រៅផ្សេងទៀតនៃអគារមិនមែន KP)។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>31 នៃ 36</b>

**ការពិនិត្យលើប្រាក់ចំណូល** – គឺជាវិធីសាស្ត្រដែលប្រភពទិន្នន័យខាងក្រៅ ឬព័ត៌មានដែលផ្តល់ដោយអ្នកជំងឺ ត្រូវបានប្រើប្រាស់ ដើម្បីសម្រេចសិទ្ធិទទួលបានកម្មវិធីធានារ៉ាប់រងសាធារណៈ ឬ MFA ដោយផ្អែកលើថា តើប្រាក់ចំណូលរបស់បុគ្គលមានចំនួនច្រើនជាងភាគរយដែលបានបញ្ជាក់នៃគោលការណ៍ណែនាំស្តីពីបន្ទាត់កម្រិតក្រសហព័ន្ធឬអត់។

**ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ (MFA) –**  
ជាម្មវិធីមួយដែលផ្តល់មូលនិធិដើម្បីបង់ថ្លៃចំណាយវេជ្ជសាស្ត្រដល់អ្នកជំងឺដែលមានសិទ្ធិទទួលបានដែលមិនអាចចេញថ្លៃសេវា ផលិតផល ឬឱសថចាំបាច់ផ្នែកវេជ្ជសាស្ត្រទាំងអស់ ឬក្នុងចំណែកណាមួយ និងដែលបានប្រើប្រាស់អស់នូវប្រភពអ្នកទូទាត់សាធារណៈ និងឯកជន។ បុគ្គលត្រូវបានគ្រូបង្រៀនឱ្យបំពេញតាមលក្ខខណ្ឌកម្មវិធីសម្រាប់ជំនួយក្នុងការបង់ថ្លៃថែទាំខ្លះៗទាំងអស់របស់អ្នកជំងឺ។

**សម្ភារៈវេជ្ជសាស្ត្រ** – គឺជាសម្ភារៈវេជ្ជសាស្ត្រមិនអាចប្រើប្រាស់ឡើងវិញបានដូចជា បន្ទះអបស្វ៊ីងខ្សែចងយូរ ស្បែករូបស និងបង់រ៉ែដែលត្រូវបានប្រើដោយអ្នកផ្តល់សេវាថែទាំសុខភាពមានអាជ្ញាបណ្ណនៅពេលផ្តល់សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងមិនរាប់បញ្ចូលសម្ភារៈទាំងឡាយដែលអ្នកជំងឺបានទិញ ឬទទួលបានពីប្រភពផ្សេងទៀតឡើយ។

**ថ្លៃចំណាយរបស់អ្នកជំងឺ** – ចំណែកនៃការគិតថ្លៃដែលចេញវិក្កយបក្របដល់អ្នកជំងឺសម្រាប់សេវាថែទាំដែលបានទទួលនៅគ្រឹះស្ថាន KP (ឧ. មន្ទីរពេទ្យ គ្លីនិកដែលជាសម្ព័ន្ធជាមួយមន្ទីរពេទ្យ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អគារការិយាល័យវេជ្ជសាស្ត្រ និងឱសថស្ថានសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាលនៅមន្ទីរពេទ្យ) ដែលមិនត្រូវបានទូទាត់សងដោយការធានារ៉ាប់រង ឬកម្មវិធីថែទាំសុខភាពដែលផ្តល់មូលនិធិសាធារណៈ។

**ការលើកលែងរបស់ឱសថស្ថាន** – ផ្តល់ជំនួយហិរញ្ញវត្ថុដល់សមាជិក KP Senior Advantage Medicare ផ្នែក D ដែលមានប្រាក់ចំណូលទាប ដែលគ្មានលទ្ធភាពបង់ថ្លៃឱសថមានវេជ្ជបញ្ជាសម្រាប់ជំងឺមិនស្នាក់ព្យាបាលមន្ទីរពេទ្យនៅក្រោម Medicare ផ្នែក D។

**បណ្តាញសុវត្ថិភាព** – គឺជាប្រព័ន្ធអង្កការមិនស្វែងរកប្រាក់ចំណេញ និង/ឬទីភ្នាក់ងាររដ្ឋាភិបាលដែលផ្តល់សេវាថែទាំវេជ្ជសាស្ត្រដោយផ្ទាល់ ឬមិនផ្ទាល់ដល់ប្រជាជនគ្មានធានារ៉ាប់រង ឬផ្តល់សេវាមិនគ្រប់គ្រាន់នៅក្នុងសហគមន៍ដូចជា មន្ទីរពេទ្យសាធារណៈ គ្លីនិកសហគមន៍ ព្រះវិហារ ទីជម្រកសម្រាប់អ្នកគ្មានផ្ទះសំបែង មណ្ឌលសុខភាពចល័ត សាលារៀន ជាដើម។

**បុគ្គលមានធានារ៉ាប់រងមិនគ្រប់គ្រាន់** – គឺជាបុគ្គល (ទោះបីជាមានការធានារ៉ាប់រងលើការថែទាំសុខភាពក៏ដោយ) គិតថា កាតព្វកិច្ចបង់បុព្វលាភធានារ៉ាប់រង ប្រាក់ចំណាយផ្ទាល់ខ្លួន សហធានារ៉ាប់រង និងប្រាក់ចំណាយត្រូវបង់មុនគឺជាបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរដែលគាត់ពន្យារពេល ឬមិនបានទទួលសេវាថែទាំសុខភាពចាំបាច់ដោយសារតែការចំណាយចេញពីហោប៉ៅ។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>32 នៃ 36</b>

**បុគ្គលគ្មានធានារ៉ាប់រង** – គឺជាបុគ្គលដែលពុំមានធានារ៉ាប់រងថែទាំសុខភាព ឬជំនួយហិរញ្ញវត្ថុឧបត្ថម្ភដោយសហព័ន្ធ ឬរដ្ឋដើម្បីជួយចេញថ្លៃសេវាថែទាំសុខភាព។

**ប្រជាជនងាយរងគ្រោះ** – គឺជាក្រុមប្រជាសាស្ត្រដែលសុខភាព ឬសុខុមាលភាពរបស់គាត់ត្រូវបានបាត់បង់ ថាមានហានិភ័យខ្ពស់ជាងប្រជាជនទូទៅដោយសារតែស្ថានភាពសេដ្ឋកិច្ច ជំងឺ ជាតិពន្ធ អាយុ ឬកត្តាពិការភាពផ្សេងៗទៀត។

**ដីកានាំខ្លួន** – គឺជានីតិវិធីរៀបចំឡើងដោយគុណការដែលបង្ហាញឱ្យអាជ្ញាធរនាំបុគ្គលដែលត្រូវបានរកឃើញ ថាមិនធ្វើតាមបង្គាប់រដ្ឋប្បវេណីនៅចំពោះមុខគុណការ ដែលស្រដៀងទៅនឹងដីកាចាប់ខ្លួនដែរ។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>33 នៃ 36</b>

**សេចក្តីបន្ថែម: Kaiser Permanente Washington**  
**កាលបរិច្ឆេទមានប្រសិទ្ធភាពនៃសេចក្តីបន្ថែម: ថ្ងៃទី 1 ខែមករា ឆ្នាំ 2024**

**I. គម្រោងសុខភាព Kaiser Foundation នៃគ្រឹះស្ថានរដ្ឋ Washington។**  
 គោលការណ៍នេះអនុវត្តចំពោះគម្រោងសុខភាព Kaiser Foundation នៃគ្រឹះស្ថានរដ្ឋ WA ទាំងអស់ (ឧ. មន្ទីរពេទ្យ ភីនិកដែលជាសម្ព័ន្ធជាមួយមន្ទីរពេទ្យ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងអគារការិយាល័យវេជ្ជសាស្ត្រ) និងឱសថស្ថានសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាលនៅមន្ទីរពេទ្យ។ គម្រោងសុខភាព Kaiser Foundation នៃគ្រឹះស្ថានរដ្ឋ Washington រួមមាន៖  
 មន្ទីរពេទ្យ Kaiser Permanente Central

**II. សេវាកម្មបន្ថែមមានសិទ្ធិ និងមិនមានសិទ្ធិក្រោមគោលការណ៍ MFA**  
**a. សេវាបន្ថែមដែលមានសិទ្ធិទទួលបាន**

- i. ឧបករណ៍ជំនួយការស្តាប់ដែលបានកំណត់ថាមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងបានបង្កាប់បញ្ជាដោយអ្នកផ្តល់សេវា KP ហើយបានទិញតាមរយៈ: KP Audiology/Hear Center។
- ii. សម្ភារៈផ្គត់ផ្គង់អុបទិក និងហាងវែរដែលបានកំណត់ថាមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងបានបង្កាប់បញ្ជាដោយអ្នកផ្តល់សេវា KP ហើយបានទិញតាមរយៈ: KP Eye Care។

**III. អ្នកផ្តល់សេវាដែលត្រូវ និងមិនត្រូវគោរពតាមគោលការណ៍ MFA។**  
 បញ្ជីអ្នកផ្តល់សេវានៅក្នុងគ្រឹះស្ថាន KFH ដែលអនុលោមតាម និងមិនអនុលោមតាមគោលការណ៍ MFA មានផ្តល់ជូនដល់សាធារណៈជនទូទៅដោយឥតគិតថ្លៃនៅលើគេហទំព័រ KFHP/H MFA តាម [www.kp.org/mfa/wa](http://www.kp.org/mfa/wa)។

**IV. ព័ត៌មានកម្មវិធី និងការដាក់ពាក្យសុំ MFA។** ព័ត៌មានកម្មវិធី MFA ដែលរួមមានសំណើចម្លងនៃគោលការណ៍ MFA ទម្រង់ពាក្យស្នើសុំ ការណែនាំ និងសេចក្តីសង្ខេបព័ត៌មានជាភាសាងាយយល់ (ពោលគឺ ឱក្ខបណ្ណអំពីកម្មវិធី) មានផ្តល់ជូនសាធារណជនទូទៅដោយឥតគិតថ្លៃជាទម្រង់អេឡិចត្រូនិក ឬជាក្រដាស។ អ្នកជំងឺម្នាក់

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>34 នៃ 36</b>

អាចដាក់ពាក្យសុំកម្មវិធី MFA ក្នុងអំឡុងពេល ឬក្រោយពីបានទទួលការថែទាំពី KFHP/H តាមរបៀបច្រើនយ៉ាងតាមរយៈអនឡាញ ដោយផ្ទាល់ តាមទូរសព្ទ ឬតាមពាក្យសុំជាក្រដាសស្នាម។ (សូមមើលផ្នែក 5.3 និង 5.4 នៃគោលការណ៍។)

- a. **បំពេញ និងដាក់បញ្ជូនពាក្យស្នើសុំតាមអនឡាញពីគេហទំព័រ KFHP/H**  
អ្នកជំងឺអាចចាប់ផ្តើម និងដាក់បញ្ជូនព័ត៌មានពាក្យស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិកពីគេហទំព័រ MFA តាមរយៈ: [www.kp.org/mfa/wa](http://www.kp.org/mfa/wa) (ជាភាសាអង់គ្លេស)។
- b. **ទាញយកព័ត៌មានកម្មវិធីពីគេហទំព័រ KFHP/H**  
ច្បាប់ចម្លងអេឡិចត្រូនិកនៃព័ត៌មានកម្មវិធីមានផ្តល់ជូននៅលើគេហទំព័រ MFA តាមរយៈ: [www.kp.org/mfa/wa](http://www.kp.org/mfa/wa) (ជាភាសាអង់គ្លេស)។
- c. **ស្នើសុំព័ត៌មានកម្មវិធីតាមប្រព័ន្ធអេឡិចត្រូនិក**  
ច្បាប់ចម្លងអេឡិចត្រូនិកនៃព័ត៌មានកម្មវិធីមានផ្តល់ជូនតាមអ៊ីមែលបន្ទាប់ពីស្នើសុំតាម រយៈ: [medfinassist@kp.org](mailto:medfinassist@kp.org)។
- d. **ទទួលព័ត៌មានកម្មវិធី ឬដាក់ពាក្យសុំដោយផ្ទាល់**  
ព័ត៌មានកម្មវិធីមានផ្តល់ជូននៅផ្នែកចុះឈ្មោះអ្នកជំងឺ និងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ Kaiser Foundation ដែលមានរាយនៅក្នុងផ្នែក I នៃមន្ទីរពេទ្យ Kaiser Foundation។  
បុគ្គលិកក៏មានបម្រើសេវានៅការិយាល័យអាជីវកម្មនៅក្នុងមន្ទីរថែទាំបន្ទាន់ KP នីមួយៗផងដែរ។ បុគ្គលិកមានបម្រើសេវានៅការិយាល័យអាជីវកម្ម ឬផ្នែកចុះឈ្មោះចូលនៅគ្រឹះស្ថាន Kaiser Permanente។
- e. **ស្នើសុំព័ត៌មានកម្មវិធី ឬដាក់ពាក្យសុំតាមទូរសព្ទ**  
បុគ្គលិកក៏អាចទាក់ទងបានតាមទូរសព្ទ ដើម្បីផ្តល់ព័ត៌មានសម្រេចសិទ្ធិទទួលបាន MFA និងជួយអ្នកជំងឺឱ្យដាក់ពាក្យសុំ MFA។ អាចទាក់ទងទៅបុគ្គលិកពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00 a.m. ដល់ 5:00 p.m. ម៉ោងប៉ាស៊ីហ្វិក តាមរយៈ៖

លេខទូរសព្ទ៖ 1-800-442-4014 (TTY **711**)

- f. **ស្នើសុំព័ត៌មានកម្មវិធី ឬដាក់ពាក្យសុំតាមសំបុត្រប្រៃសណីយ៍**  
អ្នកជំងឺម្នាក់អាចស្នើសុំព័ត៌មានកម្មវិធី ហើយដាក់ពាក្យសុំ MFA ដោយការដាក់ពាក្យសុំកម្មវិធី MFA ចប់សព្វគ្រប់ដោយផ្ញើតាមសំបុត្រប្រៃសណីយ៍។ សំណើសុំព័ត៌មាន និងពាក្យសុំអាចផ្ញើទៅ៖

Kaiser Permanente MFA Program

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>35 នៃ 36</b>

PO Box 34584  
Seattle, Washington 98124-1584

g. **ការបញ្ជូនពាក្យសុំចប់សព្វគ្រប់ដោយផ្ទាល់។** ពាក្យស្នើសុំចប់សព្វគ្រប់អាចយកទៅដាក់ដោយផ្ទាល់នៅផ្នែកចុះឈ្មោះចូលណាមួយ ឬការិយាល័យអាជីវកម្មនៅគ្រឹះស្ថាន KP។

**V. លក្ខខណ្ឌសិទ្ធិទទួលបាន។**

ប្រាក់ចំណូលក្នុងគ្រួសាររបស់អ្នកជំងឺត្រូវបានគេយកមកគិតគូរពិចារណាពេលសម្រេចសិទ្ធិទទួលបាន MFA។ (សូមមើលផ្នែក 5.6.1 នៃគោលការណ៍។)

a. លក្ខខណ្ឌពិនិត្យលើប្រាក់ចំណូល៖ រហូតដល់ចំនួន 300% នៃគោលការណ៍ណែនាំស្តីពីបន្ទាត់កម្រិតក្រីក្រសហព័ន្ធ

**VI. កាលវិភាគបញ្ចុះតម្លៃ។** ចំនួនទឹកប្រាក់ដែល KP

គិតថ្លៃដល់អ្នកជំងឺដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុក៏ផ្អែកលើប្រភេទនៃលក្ខខណ្ឌសិទ្ធិទទួលបានដែលប្រើដើម្បីតម្រូវឱ្យអ្នកជំងឺមានលក្ខណគ្រប់គ្រាន់ចូលរួមក្នុងកម្មវិធី។

a. **អ្នកជំងឺបំពេញតាមលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូល។**

អ្នកជំងឺដែលបំពេញតាមលក្ខខណ្ឌពិនិត្យលើប្រាក់ចំណូលនឹងទទួលបានការបញ្ចុះតម្លៃ KP

ដែលប្រែប្រួលទៅតាមស្ថានភាពលើថ្លៃចំណាយរបស់អ្នកជំងឺ

ឬចំណែកនៃការគិតថ្លៃសេវាដែលអ្នកជំងឺទទួលបានខុសគ្រប់។

ចំនួនទឹកប្រាក់បញ្ចុះតម្លៃត្រូវបានសម្រេចដោយផ្អែកលើប្រាក់ចំណូលក្នុងគ្រួសាររបស់អ្នកជំងឺដូចខាងក្រោម៖

ភាគរយនៃគោលការណ៍ណែនាំស្តីពីបន្ទាត់កម្រិតក្រីក្រសហព័ន្ធ		ការបញ្ចុះតម្លៃជំនួយហិរញ្ញវត្ថុ
ពី	ទៅ	
0%	200%	បញ្ចុះតម្លៃ 100%
201%	250%	បញ្ចុះតម្លៃ 75%
251%	300%	បញ្ចុះតម្លៃ 50%

ប្រសិនបើការបញ្ចុះតម្លៃផ្នែកខ្លះ (តិចជាង 100%) ត្រូវបានផ្តល់នោះសមតុល្យដែលនៅសល់គឺតម្រូវឱ្យបង់ប្រាក់គ្រប់ចំនួន ឬអ្នកជំងឺមានជម្រើសក្នុងការរៀបចំផែនការទូទាត់ដោយមិនមានការប្រាក់។

ចំណងជើងគោលការណ៍ <b>ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	លេខគោលការណ៍ <b>NATL.CB.307</b>
ផ្នែកទទួលបន្ទុក <b>សុខភាពសហគមន៍ជាតិ</b>	កាលបរិច្ឆេទមានប្រសិទ្ធភាព <b>ថ្ងៃទី 1 ខែមករា ឆ្នាំ 2024</b>
ម្ចាស់ឯកសារ <b>នាយក, ជំនួយហិរញ្ញវត្ថុវេជ្ជសាស្ត្រ</b>	ទំព័រ <b>36 នៃ 36</b>

**VII. មូលដ្ឋានសម្រាប់គណនាចំនួនទឹកប្រាក់ដែលចេញវិក្កយបត្រជាទូទៅ (AGB)។**  
 KFHP/H សម្រេច AGB សម្រាប់ការថែទាំសង្គ្រោះបន្ទាន់ណាមួយ  
 ឬការថែទាំចាំបាច់ផ្នែកវេជ្ជសាស្ត្រផ្សេងទៀតដោយប្រើវិធីមើលក្រោយវិញដោយគុណថ្លៃគិតសេវាថែទាំដុលនឹងអត្រារបស់ AGB។ ព័ត៌មានពាក់ព័ន្ធនឹងអត្រា AGB និងការគណនាមានផ្តល់ជូននៅលើគេហទំព័រ KFHP/H MFA តាមរយៈ  
[www.kp.org/mfa/wa](http://www.kp.org/mfa/wa) (ជាភាសាអង់គ្លេស)។